

သၢ ပဏ္ဍေယမာရိၤဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ၵမာရ်ခိပိရ်မာရ်ၤ ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်
ca. Palemahan, inggih punika : sahananing pakarangan, tegal, carik, miwah

ၵမာရ်မာရ်ပုဂ္ဂိုလ်းၤ ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ
setra sakakuwuban desa adat, pinaka sthula sasiran desane.

မာရ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ

Adung patemoning bhuwana agung ring bhuwana alit, maka larapan ngupadi
တၢ်ဒုၣ်တၢ်ဒုၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ

santa jagadhita, punika sinanggeh murddhaning prayojana pangriptaning awig-awig iki,
ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ

rikala paseban mami krama Desa Adat Bantas pinaka sepat siku-siku pamatut
ခိပိရ်မာရ်ၤ ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ

miwah pamutus, wastu kasidan prayojana mami kabeh, prasama angidep muah
မာရ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ ဟိဏ္ဍိၣ်ပုဂ္ဂိုလ်းၤ ခိပိရ်မာရ်ၤ

amagehaken linging awig-awig kadi ring sor iki.



ប្រធានស្នងការ

PRATHAMAS SARGAH

ហារាតិ/បចិណាតិ/ទំបីមិបន្តស្រុកស្រែតោងទៅ

ARAN, WAWIDANGAN, TIPE MIWAH STATUS DESA ADAT

ភូមិ/ក្រុមហ៊ុន/ភូមិស្រែតោងទៅ

Kaping 1 Aran Desa Adat

ហុសាសិ/ក្រុម

Pawos 1

ក្រុម ភូមិស្រែតោងទៅភូមិស្រែតោងទៅភូមិស្រែតោងទៅ

(1) Desa adat puniki mawasta Desa Adat Bantas.

ភូមិ/ក្រុមបចិណាតិ/ភូមិស្រែតោងទៅ

Kaping 2 Wawidangan Desa Adat

ហុសាសិ/ក្រុម

Pawos 2

ក្រុម តែងតែស្រុកប្រចិណាតិ/ភូមិស្រែតោងទៅ/ហិក្រុមភូមិស្រែតោង

(1) Jebar kakuwub wawidangannya mawates nyatur desa, inggih punika :

ហា ដំដំហុសាតិ/ភូមិស្រែតោងទៅ

ha. Sisi wetan/kangin

ដំដំស្រុកស្រែតោងទៅ/ហិក្រុមភូមិស្រែតោង

: Sisi kauh Tukad Yeh Ho lan sisi

ស្រុកស្រែតោងទៅ

kauh Tukad Nyampuan;

គា ដំដំស្រែតោងទៅ/ភូមិស្រែតោងទៅ

na. Sisi kidul/kelod

ដំដំស្រែតោងទៅ/ភូមិស្រែតោងទៅ

: Sisi kaler Desa Adat Mambang Gede,

ដំដំស្រែតោងទៅ/ភូមិស្រែតោងទៅ

sisi kaler Desa Adat Dukuh Pulu Kaja

ហិក្រុមភូមិស្រែតោង

lan sisi kaler margi ka setra Desa

ស្រែតោងទៅ

Adat Mambang Gede,

ឃា ដំដំស្រែតោងទៅ/ភូមិស្រែតោងទៅ

ca. Sisi kulon/kauh

ដំដំស្រែតោងទៅ/ភូមិស្រែតោងទៅ

: Sisi kangin Tukad Yeh Lambuk, sisi kangin

ឯកសារខេត្តសៀមរាប
Desa Adat Dukuh Pulu Kaja lan sisi
ឯកសារខេត្តសៀមរាប

kangin Pangkung Langsud;

ឯកសារ ឯកសារ/ឯកសារ/ឯកសារ ឯកសារខេត្តសៀមរាប

da. Sisi lor/kaler/kaja : Sisi kelod Desa Adat Gadungan.

121 តើឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

(2) Jebar kakuwub wawidangan sane kawengku antuk wates-wates inucap ring
ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

ajeng, wenten 340 etar.

121 ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

(3) Sane kamanggehang ngranjing dados kakuwub wawidangan Desa Adat
ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

puniki, manut dresta, luire :

ឯកសារ ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

ha. Pupulan karang paumahan sane sinanggeh palemahan Desa Adat;

ឯកសារ ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

na. Setra, carik miwah tegal sane wenten ring kakuwub wawidangan Desa
ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

Adat puniki sajabaning palemahan Desa Adat, manggeh

ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

ngranjing dados telajakan Desa Adat Bantas.

131 ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

(4) Desa Adat puniki kaepah dados 8 (kutus) banjar adat, luire :

ឯកសារ ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

ha. Banjar Adat Pucuk;

ឯកសារ ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

na. Banjar Adat Bantas Bale Agung;

ឯកសារ ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

ca. Banjar Adat Bantas Tengah Kaja;

ឯកសារ ឯកសារខេត្តសៀមរាបឯកសារខេត្តសៀមរាប

ra. Banjar Adat Bantas Tengah Kelod;

ka. Banjar Adat Gelogor;

da. Banjar Adat Bunut Pahun;

ta. Banjar Adat Mambang Kaja;

sa. Banjar Adat Mambang Tengah.

191

Awig-awig, pararem miwah sahanan pasuaran desa, manggeh kajejerang ring

(5)

desa, manggeh kajejerang ring
desa adat puniki sami, saantukan sapunika
banjar adat nenten kawenang ngardi awig-awig malih.

Kaping 3 tipe Desa Adat

Pawos 3

Tipe Desa Adat

Pawos 3

192

Tipe Desa Apanaga inggih punika Desa Adat sane dresta

(1)

sane dresta
pakramannyane dahat kacamuhin olih uger awig sane kantun kararemin,
tur nuutin uger awig dharma sastra Hindu sane kakukuh ngawawa
ring Desa Adat.

ကပိၤဒၢၤမၤတၢ်မၤအၢၤ
Kaping 4 Status Desa Adat
ပၤတၢ်မၤဒၢၤ
Pawos 4

၁ၤကၢၤ တၢ်ကၢၤတၢ်မၤအၢၤ

(1) Genah Desa Adat Bantas.

တၢ်ကၢၤတၢ်မၤအၢၤတၢ်ကၢၤတၢ်မၤအၢၤ

Desa Adat Bantas magenah maring sakuuban wawidangan jagat
တၢ်ပၤတၢ်မၤဒၢၤ

Provinsi Bali.

တၢ်မၤတၢ်မၤအၢၤ

Linggih Desa Adat Bantas.

တၢ်ကၢၤတၢ်မၤအၢၤတၢ်ကၢၤတၢ်မၤအၢၤ

Desa Adat pinaka dados unteng wit awig ring pamargin uger-uger praja
တၢ်ပၤတၢ်မၤဒၢၤ

mandala Provinsi Bali.

ဒွိတိယသ္မာဒၢၤ

DWITIYAS SARGAH

ပၤတၢ်မၤအၢၤ

PAMIKUKUH MIWAH PATITIS DESA ADAT

ပၤတၢ်မၤဒၢၤ

Pawos 5

တၢ်ကၢၤတၢ်မၤအၢၤတၢ်မၤအၢၤ

Desa Adat Bantas ngamanggehang pamikukuh, minakadi :

၁ၤကၢၤ ပၤတၢ်မၤဒၢၤ

(1) Pancasila.

၁ၤကၢၤ

(2) Undang-Undang Dasar Tahun 1945 Negara Republik Indonesia.

၁ၤကၢၤ

(3) Tri Hita Karana, manut sadacara Agama Hindu, panegara mawa tata dresta Bali.

- ១៣១ ហត្ថសមិទ្ធស្យាហេតិបតិកាពរាមបទេហេ។
- (4) Hak Azasi Manusia (HAM), panegara mawa tata.
- ១៣១ បិដកប្រាបិទ្ធវិពារិសាស្ត្រកិច្ចការពារព្រះមហាក្សត្រ។
- (5) Perda Provinsi Bali sane ngindikang Desa Adat

ហត្ថសមិទ្ធិ
Pawos 6

ក្សត្រិយសមិទ្ធិស្ត្រព្រះមហាក្សត្រ៖

Luir patitis Desa Adat Bantas :

- ១៣៧ មិកុកុហិនមិវាហន្រាជេងសង្ឃាយាង។
- (1) Mikukuhin miwah ngrajegang Sang Hyang Agama.
- ១៣៧ កេតិកិណិទេហេប្រាប្រាណិកាសាសនា។
- (2) Nginggilang tata prawrettine maagama.
- ១៣៧ ក្រដៃពិភាស្ត្រកិច្ចការពារព្រះមហាក្សត្រសាសនាសម្រាប់ប្រជាជន។
- (3) Ngrajegang kasukertan desa saha pawongannya sekala lan niskala.

ត្រីយសម្បត្តិ
TRTIYAS SARGAH
សេដិកិច្ចការពារព្រះមហាក្សត្រ

AWIG-AWIG, PERAREM,
បិដកប្រាបិទ្ធវិពារិសាស្ត្រកិច្ចការពារព្រះមហាក្សត្រ
PERATURAN LAIN DESA ADAT

បញ្ជី
Palet 1

កិច្ចការពារព្រះមហាក្សត្រសាសនាសម្រាប់ប្រជាជន

Indik Awig-awig Desa Adat
ហត្ថសមិទ្ធិ

Pawos 7

- ១៣៧ មិកុកុហិនមិវាហន្រាជេងសង្ឃាយាងសេដិកិច្ចការពារព្រះមហាក្សត្រ
- (1) Mengatur wewenang Desa Adat makarya awig-awig, tata cara makarya
សេដិកិច្ចការពារព្រះមហាក្សត្រសាសនាសម្រាប់ប្រជាជន
awig-awig duaning awig-awig nenten dados lempas saking peraturan

ບົດຂໍ້ຕົກລົງກ່ຽວກັບການປັບປຸງຂໍ້ຕົກລົງກ່ຽວກັບການອະນຸຍາດໃຫ້ບັນດາບຸກຄົນທີ່
perundang-undangan NKRI, perarem lan dresta Desa Adat sane kadadosang
ເຂົ້າມາບໍລິຫານໃນບໍລິຫານບຸກຄົນທີ່ມີສ່ວນຮ່ວມໃນການປັບປຸງຂໍ້ຕົກລົງ
awig-awig lan awig-awig majanten munggah ring Dinas Pemajuan Masyarakat
ເຂົ້າມາບໍລິຫານບຸກຄົນທີ່
Adat / DPMA.

ສາຍໂພສຸວັດທະນະ
CATURTHAS SARGAH
ສູນສາຍໂພສຸວັດທະນະບຸກຄົນທີ່
SUKRETA TATA PARHYANGAN DESA ADAT
ບຸກຄົນທີ່
Palet 1 Indik Pura
ສາຍໂພສຸວັດທະນະບຸກຄົນທີ່
Kaping 1 Pura Kahyangan Tiga
ບຸກຄົນທີ່
Pawos 8

1. ສາຍໂພສຸວັດທະນະບຸກຄົນທີ່
(1) Kahyangan-kahyangan panyiwian krama Desa Adat Bantas luwire :
ສາຍໂພສຸວັດທະນະບຸກຄົນທີ່/ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່
Kahyangan Tiga : Pura Desa/Bale Agung, Pura Puseh lan Pura Dalem;

ສາຍໂພສຸວັດທະນະບຸກຄົນທີ່
Kaping 2 Pura Kahyangan Desa miwah Pura Tiosan
ບຸກຄົນທີ່
Pawos 9

1. ສາຍໂພສຸວັດທະນະບຸກຄົນທີ່
(1) Kahyangan-kahyangan panyiwian krama desa tiosan ring Kahyangan Tiga,
ສາຍໂພສຸວັດທະນະບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່
sane wenten paiketan ring prabhawan Ida Bhatara sane malinggih ring
ສາຍໂພສຸວັດທະນະບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່
Tri Kahyangan Desa, inggih punika : Pura Mrajapati Agung

គ្រូមសាសនាសិក្សាបិដ្ឋិកាវារីសិបបូមិ
krama sane kaingkupin jeroning pararem.

បុរាណសាស្ត្រ

Pawos 11

ហិក្ខុស្ត្រសុរិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ ៖

Indik kasukertan kahyangan, kadudonang sakadi ring sor puniki :

១៧៧ ទេវតាទេវតាសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

- (1) Tata titi wangunan kahyangan kaanutang ring kecap Asta Kosala Kosali, ឧត្តមភូមិសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ ឧត្តមភូមិសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ ។ Asta Bhumi miwah Tatwa Desa kaparidabdab antuk prajuru Desa Adat.

១៧៨ សាសនាសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ ៖

- (2) Sane nenten kalugra ngranjing ka pura, luire :

ហា សាសនាសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

ha. Sang katiban cuntaka, minakadi sebel ngraga :

១៧៩ សិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

- (1) Sebel kandel ngrajawala, salami dereng mabersih;

១៨០ សិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

- (2) Sebel antuk ngembasang putra, salami 42 rahina, pateh ring sang ភាសាសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

karuron;

១៨១ សិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

- (3) Sebel pangantenan, sadereng mabiakala utawi makala- ភាសាសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

kalan;

១៨២ សិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

- (4) Sebel riantukan kalayusekaran, manut pararem.

គា ឧត្តមភូមិសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

na. Makta sahananing babaktan sane sinanggeh ngletehin, manut kecap sastra ឧត្តមភូមិសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

agama;

ដា សាសនាសិវិវេត្តប្បិកាសិក្សាសាសនាសិវិវិសាបូមិសិ

ca. Sato agung minakadi wawalungan suku pat, sajawaning rikala

ມາເປັບດາ

mapepada;

໗໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

ra. Anak alit sadereng mayusa tigang sasih;

໙໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

ka. Mabusana sane tan manut kadi tatacaraning ngranjing ka pura, sadereng ກຸບາລິນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ
polih wak-wakan utawi pituduh saking prajuru desa adat.

໑໓໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

(3) Tata busanane ngranjing ka pura, kasulurang manut pararem:

໑໓໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

(4) Pratingkahe tan wenang ring pura, luwire :

໙໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

ha. Masumpah utawi macoran;

໙໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

na. Ngamedalang wak parusya utawi wak capala;

໙໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

ca. Mabanyu, makoratan, masasenengan, makolem dados asiki lanang ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

wadon, nyangsang busana;

໗໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

ra. Ngias raga minakadi menahang wastra, menahang pusungan lan sakancan ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ
punika, sajawaning sang sulinggih miwah pinandita;

໙໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

ka. Masusun anak alit.

໑໑໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

(5) Sewosan ring pamangku tan kalugra mungguh tedun ring palinggih-palinggih, ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ
sajawaning wit saking pituduh prajuru desa Adat.

໑໒໑ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ ມາສຸກຸນິໄຍາກຸທາກຸນິໄຍາມຸມເອີເວີເອເອີຮຸ

(6) Sang mamurug kecap ring ajeng, wenang keni danda, manut pararem.

បុរាណសាស្ត្រ

Pawos 12

១. កេរ្តិ៍ យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា

(1) Yen wenten jadma karawuhan ring pura boye saking nyanjan tur ngawinang
គ្រាមេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា
kramane biapara, wenang keni dewa danda lan artha danda, sane kasulurang
មេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា

manut pararem.

១. កេរ្តិ៍ ប្រាដេកាហ្យងាន ដេសេនេ កាហានាន ធូរម៉ាង្កាលា មីនាកាដិ កាប៉ាណចាហ្យងាន,

(2) Prade kahyangan desane kahanan durmanggala minakadi kapancabhayan,
បមេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា យេនវេនតេន ចាត្រា
pamangu patut digelis masadok ring prajuru desa adat.

pamangu patut digelis masadok ring prajuru desa adat.

១. កេរ្តិ៍ ឱបាការា/ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា

(3) Indik upakara/upacara pamahayun kadurmanggalan kahyangan desa, manut
ឱបាការា/ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា
នីសាប្រាសាស្ត្រ ឱបាការា/ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា

kecap sastra agama, sane kasungkemin olih krama desa.

កេរ្តិ៍ យេនវេនតេន ចាត្រា

Kaping 2 Rsi Yadnya

បុរាណសាស្ត្រ

Pawos 13

១. កេរ្តិ៍ សាងប៉ាចង ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក

(1) Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru desa
ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក ម៉ាដេក
adat miwah Parisada Hindu Dharma Indonesia.

adat miwah Parisada Hindu Dharma Indonesia.

១. កេរ្តិ៍ ប្រាជុរូ ដេសា ធូរម៉ាង្កាលា មីនាកាដិ កាប៉ាណចាហ្យងាន, ប្រាដេកាចីណាន

(2) Prajuru desa adat patut nitenin tur wenang mialangin, prade kacihnan
ប្រាជុរូ ដេសា ធូរម៉ាង្កាលា មីនាកាដិ កាប៉ាណចាហ្យងាន, ប្រាដេកាចីណាន
រូបនីសាប្រាសាស្ត្រ ឱបាការា/ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា

wenten indik sane tan manut kecap sastra agama, tur sareng nyaksi

ឱបាការា/ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា ឱបាការា
upakara/upacara padwijatiannyane, saha nglantur nyiarang sajeroning paruman

គ្រមុខគោលនីតិប្រយោជន៍ស្ថិតិក្នុងភូមិ
krama desa tegep rauhing wates kawenangannya muput yadnya.

- ១២១ គ្រមុខគោលនីតិប្រយោជន៍ស្ថិតិក្នុងភូមិ
(3) Krama desa patut madana punia sapamadeg miwah ring panglepas sang
សូលីតិប្រយោជន៍ស្ថិតិក្នុងភូមិ
sulinggih riwekas, katuntun antuk prajuru desa.
- ១៣១ សំសូលីតិប្រយោជន៍ស្ថិតិក្នុងភូមិ
(4) Sang sulinggih wenang polih laluputan ayahan miwah peson-peson.

បុរាណវិទ្យា ១៤

Pawos 14

- ១៣១ ស្រីមុខគោលនីតិប្រយោជន៍ស្ថិតិក្នុងភូមិ
(1) Sajeroning muput yadnya, sang sulinggih patut ngutamayang muput yadnya ring
ប្រយោជន៍ស្ថិតិក្នុងភូមិ
wawengon Desa Adat Bantas, sasampune puput, wahu muput, yadnya ring
ប្រយោជន៍ស្ថិតិក្នុងភូមិ
wawengkon desa tiosan utawi ka dura desa.

- ១២១ គ្រមុខគោលនីតិប្រយោជន៍ស្ថិតិក្នុងភូមិ
(2) Krama desane sami, patut sareng nitenin katuntun antuk prajuru, mangda sahanan
ប្រយោជន៍ស្ថិតិក្នុងភូមិ
yadnya sane kalaksanayang olih sowang-sowang krama desa, kapuput olih
សូលីតិប្រយោជន៍ស្ថិតិក្នុងភូមិ
Sulinggih utawi Pinandita, manut kawenangannya soang-soang.

ក្របខណ្ឌប្រយោជន៍ស្ថិតិក្នុងភូមិ

Kaping 3 Upacara Pitra Yadnya

បុរាណវិទ្យា ១៥

Pawos 15

- ១៣១ គ្រមុខគោលនីតិប្រយោជន៍ស្ថិតិក្នុងភូមិ
(1) Krama desa minakadi krama banjar sawawengkon Desa Adat Bantas, patut

សង្កែតក្រាប យក្សត្រីភូមិភារិវិញ្ញាណមេតោតោតោតោតោតោតោតោតោតោតោ
sareng nyangggra yan wenten sinalih tunggil krama babanjarannyane sane
ក្រសែតសង្កែតក្រាបសារាបិវិញ្ញាណមេតោ
nglaksanayang upacara pitra yadnya.

- ១២១ ទោទោស្របក្រាបក្រាបភារិវិញ្ញាណមេតោតោតោតោតោតោតោតោតោតោតោ
(2) Tatacara panyanggrane inucap ring ajeng kasulurang manut pararem soang-
ក្រសែតសង្កែតក្រាប
soang banjar.

- ១២២ ធានាសង្កែតក្រាបភារិវិញ្ញាណមេតោ
(3) Dudonan pamargin pitra yadnya :

ហា មេតោ
ha. Majalaran mendem utawi ngeseng, maka cihna makingsan ring Prethiwi
ហាមេតោ
utawi makingsan ring geni, pinaka jalaran nuptupang prabea;
គា មេតោ
na. Majalaran upacara pangabenan utawi palebon;
សា វិប្បសង្កែតក្រាបភារិវិញ្ញាណមេតោតោតោតោតោតោតោតោតោតោតោតោតោតោ
ca. Riwusan ngaben, patut kalanturang malih antuk upacara ngorasin
មេតោ
(mamukur) tur karuntutin malih antuk nglinggihang dewa pitara.

បក្សាសិវ១៧៤
Pawos 16

- ១៧១ សិវភារិវិញ្ញាណមេតោ
(1) Sinalih tunggil krama sane kalayusekaran/atiwa-tiwa, mangda masadok ring
ប្រជុំ
prajuru.

- ១៧២ ធានាសង្កែតក្រាបភារិវិញ្ញាណមេតោ
(2) Swadharmaning desa/banjar :
ហា ភារិវិញ្ញាណមេតោ
ha. Kelihan banjar / Kelihan adat, patut maritatas sang kaduhkitan,

- ៣។ ការព្យាបាលការងារស្រែក្នុងភូមិភាគកណ្តាលស្រុកស្រែក្រវាត់
ra. Karuron, cuntakanya abulan pitung rahina ngawit saking karuron,
ព្រះក្រុងស្រីបន្ទីរស្រែក្រវាត់
ngantos katiwakin tirtha pamrayascitta;
- ៣។ បរិបទភាសាស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
ka. Pawiwahan, cuntakannya ngantos sampun makala-kalaan;
- ៤។ ព្រះមហាក្សត្រស្រែក្រវាត់ស្រុកស្រែក្រវាត់
da. Gamia gamana, cuntakannya ngantos sampun kapalasang, karuntutin
ហេតុអ្វីយើងយើងស្រែក្រវាត់ស្រុកស្រែក្រវាត់
antuk mrayascitta sikian, desa adat miwah kahyangan desa;
- ៥។ គុណសម្បត្តិស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
ta. Salah timpal, cuntakannya kapuputang manut kecap sastra agama miwah
ស្រុកស្រែក្រវាត់
drestan desa;
- ៦។ ហេតុអ្វីយើងយើងស្រែក្រវាត់ស្រុកស្រែក្រវាត់
sa. Anak istri mobot malantaran lokika sanggraha kandugi nenten
ស្រែក្រវាត់ស្រុកស្រែក្រវាត់/ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
katiwakin upakara/upacara pabiakawonan, cuntakannya ngantos
ស្រែក្រវាត់ស្រុកស្រែក្រវាត់/ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
katiwakin upakara/upacara pabiakawonan;
- ៧។ ហេតុអ្វីយើងយើងស្រែក្រវាត់ស្រុកស្រែក្រវាត់
wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak
ស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
nenten katiwakin pangaskara pabiakawonan miwah widi widhana,
ស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
cuntakannya ngantos nenten meras anake alit, karuntutin antuk
ស្រុកស្រែក្រវាត់/ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
upakara/upacara manut kecap sastra agama;
- ៨។ មហាក្សត្រស្រែក្រវាត់ស្រុកស្រែក្រវាត់
la. Mamitra ngalang, cuntakannya ngantos katiwakin upakara/upacara
ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
pabiakawonan;
- ៩។ មហាក្សត្រស្រែក្រវាត់ស្រុកស្រែក្រវាត់
ma. Sad atatayi, cuntakannya ngantos sampun mrayascitta sikian miwah

ຕົ້ນສົມບັດສຸດສຸດ

ngesehin prawretti.

1.61 ສູດສາສາທາຍພິສາກາສີ/ສາບຊີ້ຍາສີ

(6) Cuntaka kalayusekaran/kapademan :

1. ສາບຊີ້ຍາສີ/ສູດສາສາສາ

ha. Kapendem, cuntakannya :

1. ສູດສາສາທາຍພິສາກາສີ/ສາບຊີ້ຍາສີ

1). Cuntaka ka banjar,laminipun ngawit saking nepak kulkul ngantos
ສາຍພິສາກາສີ/ສາບຊີ້ຍາສີ (ຍາຍາຍ)

sampun wusan mendem lan maprayascitta (masepuh);

2. ສາຍພິສາກາສີ/ສາບຊີ້ຍາສີ

2) Kulawargannya sajeroning pakarangan manut pararem.

ka. ສາຍພິສາກາສີ/ສູດສາສາສາ

na. Kaabenang, cuntakannya :

1. ສູດສາສາທາຍພິສາກາສີ/ສາບຊີ້ຍາສີ

1). Cuntaka krama banjar, manut dresta sane kapikukuh antuk pararem;

2. ສູດສາສາທາຍພິສາກາສີ/ສາບຊີ້ຍາສີ

2). Cuntakan sang nyambut karya pitra yadnya, manut dresta sane
ສາຍພິສາກາສີ/ສາບຊີ້ຍາສີ

kapikukuh antuk pararem.

1.71 ສາຍພິສາກາສີ/ສູດສາສາສາ

(7) Sang katiban cuntaka, luwire :

1. ສາຍພິສາກາສີ/ສູດສາສາສາ

ha. Kalayusekaran, sane cuntaka :

1. ສາຍພິສາກາສີ/ສູດສາສາສາ

1). Sangkalayusekaran;

2. ສາຍພິສາກາສີ/ສູດສາສາສາ

2). Kulawarganya;

3. ສາຍພິສາກາສີ/ສູດສາສາສາ

3). Babanjarannya;

ka. ສາຍພິສາກາສີ/ສູດສາສາສາ

na. Ngrajaswala, sane cuntaka : sang ngrajaswala punika;

1. ສາຍພິສາກາສີ/ສູດສາສາສາ

ca. Ngembasang putra, sane cuntaka : sang maderbe putra lanang wiadin istri,

ហូទៅមីយាយបុរេសាស្ត្របង្ហាញសិរិ

utawi yayah renan sang wahu embas;

១៣១ បង្ហាញហូទៅមីយាយបុរេសាស្ត្របង្ហាញសិរិ

ra. Pawiwahan, sane cuntaka : sang mawiwaha lanang wiadin istri, utawi
ឯមាយាមបង្ហាញសិរិ

dampati lanang istri;

១៣២ គារុរុនសង្កេតស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

ka. Karuron, sane cuntaka : sang karuron rawuhing lanangnyane;

១៣៣ ហ្វាមីហ្វាម៉ានសង្កេតស្រាវជ្រាវ

da. Gamia gamana, sane cuntaka :

១៣៤ ដំណើរការអនុវត្តហ្វាមីហ្វាម៉ាន

1). Sang nglaksanayang gamia gamana;

១៣៥ ភូមិធម្មនុញ្ញ

2). Desa adatnyane;

១៣៦ សង្កេតស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

ta. Salah timpal, sane cuntaka :

១៣៧ ដំណើរការអនុវត្តសង្កេតស្រាវជ្រាវ

1). Sang nglaksanayang salah timpal;

១៣៨ ភូមិធម្មនុញ្ញ

2). Desa Adatnyane;

១៣៩ ហត្ថលេខាស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

sa. Anak istri mabot malantaran lokika sanggraha kandugi pecak nenten

គាត់មិនមានស្រី/ស្រីមិនមានស្រី/ស្រីមិនមានស្រី/ស្រីមិនមានស្រី

katiwakin upakara/upacara pabiakawonan, sane cuntaka :

ហត្ថលេខាស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

anake istri sane mabot punika;

១៤០ ហត្ថលេខាស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak

ស្រីមានស្រី/ស្រីមានស្រី/ស្រីមានស្រី/ស្រីមានស្រី/ស្រីមានស្រី

nenten katiwakin upakara/upacara pabiakawonan miwah widi widhana,

ស្រីមានស្រី

sane cuntaka :

១៤១ ដំណើរការអនុវត្ត

1). Sang ngembasang putra;

၁၅၁ ပုဗျာကမာကောဟိဗ္ဗိယံ။

2). Putrane sane kaembasang.

၁၆၁ ဝိဗိဗျာကမာကောဟိဗ္ဗိယံ။

la. Mamitra ngalang, sane cuntaka : sang nglaksanayang mamitra ngalang ပုဗ္ဗိယံ။

punika;

၁၆၂ မဟာဝိဗိဗျာကမာကောဟိဗ္ဗိယံ။

ma. Sad atatayi, sane cuntaka : sang nglaksanayang Sad atatayi punika.

၁၆၃ မိဗ္ဗိယံကောဟိဗ္ဗိယံ။

(8) Sang tan keneng cuntaka, luire :

၁၆၄ မိဗ္ဗိယံကောဟိဗ္ဗိယံ။

ha. Sang Sulinggih;

၁၆၅ ပဗ္ဗိယံကောဟိဗ္ဗိယံ။

na. Pamangku Kahyangan Tiga rikala poidalan tur sampun ngayah tigang ကာဟိဗ္ဗိယံကောဟိဗ္ဗိယံ။

rahina ring pura sane kaemponin utawi sampun ngalang sasih.

ပုဗ္ဗိယံကောဟိဗ္ဗိယံ

Pawos 18

၁၆၆ ပဗ္ဗိယံကောဟိဗ္ဗိယံ။

(1) Pamargin atiwa-tiwa utawi pangabenan kalaksanayang mapagemel kecap sastra ဆာဗာဝိဗ္ဗိယံကောဟိဗ္ဗိယံ။

agama miwah drestan desa.

၁၆၇ ပဗ္ဗိယံကောဟိဗ္ဗိယံ။

(2) Papatusan pangabenan, kasulurang manut pararem soang-soang banjar.

ក្បួន

គាបិណ្ឌ ១៣២ បទពន្យាយាម

Kaping 4 Upacara Manusa Yadnya

បទពន្យាយាម

Pawos 19

- ១២៧ គ្រុមតុល្យាការីក្នុងតុល្យាការីត្រូវចៀសចោលចេញពីតុល្យាការីសង្កេត
(1) Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan ក្រុមតុល្យាការីត្រូវចៀសចោលចេញពីតុល្យាការីសង្កេតបទពន្យាយាម
wenten sinalih tunggil krama nglaksanayang upacara manusa yadnya sane មេត្តាមេត្តា
មករូបមាតិកា
mabuut.
- ១២៨ ច្បាប់សម្រាប់បទពន្យាយាមក្នុងតុល្យាការីសង្កេតតុល្យាការីសង្កេត
(2) Tatacara panyanggrane inucap ring ajeng kasulurang manut pararem sowang- តុល្យាការីសង្កេត
តុល្យាការីសង្កេត
sowang banjar.
- ១២៩ សំបកសម្រាប់បទពន្យាយាមតុល្យាការីសង្កេតតុល្យាការីសង្កេត
(3) Sang pacang nglaksanayang upacara manusa yadnya, mangda masadok ring ប្រធានតុល្យាការី
ប្រធានតុល្យាការី
prajuru banjar.
- ១៣១ បទពន្យាយាមតុល្យាការីសង្កេតតុល្យាការីសង្កេតតុល្យាការីសង្កេត
(4) Manusa yadnya inggih punika, upacara-upacara dharmaning kahuripan manusa, បទពន្យាយាមតុល្យាការីសង្កេតតុល្យាការីសង្កេតតុល្យាការីសង្កេត
ngawit saking patemoning kama bang lan kama petak sajeroning garbha, ngantos គាបិណ្ឌ ១៣២ បទពន្យាយាម
គាបិណ្ឌ ១៣២ បទពន្យាយាម
kalayusekaran riwekas.
- ១៣២ បទពន្យាយាមតុល្យាការីសង្កេតតុល្យាការីសង្កេតតុល្យាការីសង្កេត
(5) Upacara-upacara inucap ring ajeng kamargiang kanistan, madhyama, utama, manut គាបិណ្ឌ ១៣២ បទពន្យាយាម
គាបិណ្ឌ ១៣២ បទពន្យាយាម
kecap sastra agama miwah dresta.

ភាសិ១១២បសារាភូមិយុទ្ធ
Kaping 5 Upacara Bhuta Yadnya
ហុហាសិ១២១
Pawos 20

- ១២១ ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- (1) Desa Adat Bantas patut nyangra pamargin bhuta yadnya, manut dresta Desa.
- ១២២ បិទភ្នំភ្នំខ្ពស់ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- (2) Pidabdab pamargin bhuta yadnya inucap ring ajeng, mapagamel kecap sastra
សោតមនុស្សមូលដ្ឋានភូមិយុទ្ធមនុស្សមូលដ្ឋាន
- agama, kaanutang ring drestan desa, manut pararem.
- ១២៣ គ្រូមូលដ្ឋានភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- (3) Krama desa minakadi krama banjar patut sareng nyanggra yan wenten sinalih
សាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋានភូមិយុទ្ធមនុស្សមូលដ្ឋាន
- tunggil krama sane nglaksanayang upacara bhuta yadnya sane mabuat
មនុស្សមូលដ្ឋានភូមិយុទ្ធមនុស្សមូលដ្ឋាន
- mangda masadok ring prajuru banjar.

ហុហាសិ១២២
Pawos 21

- ១២៤ ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- (1) Bhuta yadnya marep ring kabuatan desa adat minakadi carun sasih miwah
សាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- sane lianan, kasulurang manut pararem.
- ១២៥ បិទភ្នំភ្នំខ្ពស់ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- (2) Indik pamargin palelastian utawi makiyis, kasulurang manut pararem.
- ១២៦ ភ្នំភ្នំខ្ពស់ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- (3) Nangken warsa, rikalaning tilem sasih kasanga, patut kalaksanayang tawur
ភ្នំភ្នំខ្ពស់ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- kasanga, kalanturang antuk pangrupukan, pinaka cihna nyangra pangrawuh
ភ្នំភ្នំខ្ពស់ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- ភ្នំភ្នំខ្ពស់ភូមិយុទ្ធបង្កើតសាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- Nawa Saka Warsa (Tahun Baru Saka), ring pananggal apisan sasih kadasa,
សាមញ្ញក្របខ័ណ្ឌភូមិយុទ្ធមនុស្សមូលដ្ឋាន
- sane kawastanin Nyepi.

131. ភំភៃភៃភៃភៃភៃ ៖ ភំភៃភៃភៃភៃភៃ ៖ ភំភៃភៃភៃភៃភៃ ៖ ភំភៃភៃភៃភៃភៃ ៖ ភំភៃភៃភៃភៃភៃ ៖ ភំភៃភៃភៃភៃភៃ ៖ ភំភៃភៃភៃភៃភៃ ៖ ភំភៃភៃភៃភៃភៃ ៖

(4) Rikalaning Nyepi, sowang-sowang krama desa patut ngamargiang Catur Brata បក្សបក្សបក្សបក្សបក្ស

Panyepian, inggih punika :

1. ហាម ហាមទាំរំលិះ ៖ ហាមក្លីក្លីក្លីក្លីក្លីក្លីក្លីក្លី

ha. Amati geni : tan kengin maapi-api;

2. ហាម ហាមទាំស្វែង ៖ ហាមក្លីក្លីក្លីក្លីក្លីក្លីក្លីក្លី

na. Amati karya : tan kengin nyambut karya;

3. ហាម ហាមព្យាយាម ៖ ហាមក្លីក្លីក្លីក្លីក្លីក្លីក្លីក្លី

ca. Amati lalungan : tan kengin malalungayan mrika-mriki;

4. ហាម ហាមព្យាយាម ៖ ហាមក្លីក្លីក្លីក្លីក្លីក្លីក្លីក្លី

ra. Amati lelanguan : tan kening maoneng-onengan, ngwijilang
ស្វែងស្វែងស្វែងស្វែងស្វែងស្វែងស្វែងស្វែងស្វែង
swara ghora, nabuh gagambelan, lan
សក់សក់សក់

sakancannya.

141. គុណគុណគុណគុណគុណ ៖ គុណគុណគុណគុណគុណ ៖ គុណគុណគុណគុណគុណ ៖ គុណគុណគុណគុណគុណ ៖ គុណគុណគុណគុណគុណ ៖ គុណគុណគុណគុណគុណ ៖ គុណគុណគុណគុណគុណ ៖

(5) Catur Brata Panyepian punika kamargiang saking jam 6 semeng, jantos jam 6 វិញយើងយើងយើងយើងយើង

semeng benjangne, matengeran swara kulikul.

142. ធម្មតាធម្មតាធម្មតាធម្មតាធម្មតា ៖ ធម្មតាធម្មតាធម្មតាធម្មតាធម្មតា ៖ ធម្មតាធម្មតាធម្មតាធម្មតាធម្មតា ៖ ធម្មតាធម្មតាធម្មតាធម្មតាធម្មតា ៖ ធម្មតាធម្មតាធម្មតាធម្មតាធម្មតា ៖ ធម្មតាធម្មតាធម្មតាធម្មតាធម្មតា ៖

(6) Mangda pamargin Catur Brata Penyepian punika trepti, patut katilikan antuk ហាមហាមហាមហាមហាម

tatelik desa sane kawastanin Pacalang desa, tur sang mumurug patut katiwakin បក្សបក្សបក្សបក្សបក្ស

pamidanda, sane kasulurang manut pararem.

143. ហាមហាមហាមហាមហាម ៖ ហាមហាមហាមហាមហាម ៖ ហាមហាមហាមហាមហាម ៖ ហាមហាមហាមហាមហាម ៖ ហាមហាមហាមហាមហាម ៖ ហាមហាមហាមហាមហាម ៖ ហាមហាមហាមហាមហាម ៖

(7) Benjangne ring pananggal ping kalih sasih kadasa, kawastanin Ngembak Geni, ហាមហាមហាមហាមហាម

sowang-sowang krama patut saling ngaksamayang sane kawastanin Dharma Santi.

បញ្ជាមជ្ឈមណ្ឌល

PANCAMAS SARGAH

សូត្រទេវតាបុរាណភិក្ខុវិទ្យា

SUKRETA TATA PAWONGAN DESA ADAT

បញ្ជីលេខ

Palet 1

វិធានការសម្រាប់ប្រជាជនភូមិភាគឦសាន

Indik Swadharma miwah Swadikara Desa Adat

ក្របខណ្ឌភូមិភាគឦសាន

Kaping 1 Tugas Desa Adat

បញ្ជីលេខ

Pawos 22

ភូមិភាគឦសានត្រូវតែរៀបចំការងារសម្រាប់ប្រជាជនភូមិភាគឦសាន
Desa Adat Bantas madue amongan sumangdane ngamolihang kasukretan Desa
ឦសានត្រូវតែរៀបចំការងារសម្រាប់ប្រជាជនភូមិភាគឦសាន

Adat minakadi trepti, rahayu miwah santih sekala lan niskala, minakadi :

១. ព្រឹត្តិការណ៍ឦសានឦសានឦសានឦសានឦសានឦសានឦសានឦសានឦសានឦសាន

ha. Ngrincikang adat, agama Hindu dresta Bali, tradisi, seni lan budaya miwah
នីតិវិធីបុរាណប្រពៃណីភូមិភាគឦសាន

Kearifan lokal krama Desa Adat;

គ. ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទភូមិភាគឦសាន

na. Nglaksanayang Sabha Desa Adat miwah Kertha Desa Adat;

ឃ. ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទភូមិភាគឦសាន

ca. Nglaksanayang pasraman berbasis keagamaan Hindu sane kaanggen
ប្រព័ន្ធបុរាណប្រពៃណីភូមិភាគឦសាន

pengembangan jati diri, integritas moral miwah kualitas krama Bali,

៣. ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទភូមិភាគឦសាន

ra. Nglaksanayang panuntun miwah pemberdayaan krama mangda nincapang
ទម្រង់ប្រកួតប្រជែងភូមិភាគឦសាន

tanggungjawab ring palemahan;

គ. ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទភូមិភាគឦសាន

ka. Nglaksanayang pengelolaan sampah ring wawidangan Desa Adat Bantas;

- da. Nglaksanayang parikrama Panca Yadnya manut ring tuntunan susastra Agama Hindu;
- ta. Nglaksanayang parikrama tiosan manut awig-awig.

𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
 Kaping 2 Kewenangan Desa Adat
 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
 Pawos 23

𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
 Kewenangan desa Adat Bantas inggih punika mengatur, mengurus lan mengayomi
 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
 pamargin parhyangan, pawongan, lan palemahan Desa Adat.

𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
 Kaping 3 Swadikara Desa Adat
 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
 Pawos 24

𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
 Swadikara Desa Adat Bantas inggih punika :

- 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
- ha. Ngupapira miwah mengembangkan sistem pelaksanaan Hukum Adat;
- 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
- na. Ngupapira katreptian Desa Adat;
- 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
- ca. Nyaga kawentenan hak atas tanah padruwen Desa Adat;
- 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓 𑄀𑄛𑄧𑄶𑄓
- ra. Nyaga kasucian, kelestarian, karesikan, miwah katreptian palemahan

- ၁၅၁ ဗဟုလှူကဏ္ဍဗိဟုရိကိရဗျတန္တိတ/ပလိဗျိကတုပတေဗ္ဗာ။
ca. Maduluran atur piuning ring Khayangan Tiga/Palinggih Bale Banjar.
- ၁၅၂ ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ။
- (5) Indik prajuru, Kerta Desa lan Sabha Desa, kasulurang manut pararem.

ပဟုဗာမိဗြဟ္မ
Pawos 26

၁၆၁ တက္ကန္တတေဒေဗါရဗျတန္တိတ/ဗိဟုရိကဗျတန္တိတ

- (1) Bandesa Adat, Karombo antuk :
 - ၁၆၂ ပဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
 - ha. Patajuh, pinaka wakil Bandesa Adat;
 - ၁၆၃ ပဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
 - na. Panyarikan, pinaka juru surat;
 - ၁၆၄ ပဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
 - ca. Patengen, pinaka pangemong druwen desa;
 - ၁၆၅ ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
 - ra. Kasinoman, pinaka gumencang (juru arah);
 - ၁၆၆ ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
 - ka. Kelihan-Kelihan Banjar pinaka pangenter banjar adat.
- ၁၆၇ ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
- (2) Sajeroning ngenterang kasukretan ka niskala, Bandesa Adat, patut misinggihang
ပဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
pamangku kahyangan desa.
- ၁၆၈ ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
- (3) Krama desa taler ngadegang Kerta Desa lan Sabha Desa, mawit saking prajuru
ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
sane sampun puputing panumaya, sang wikan ring adat miwah agama, perbekel
ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
miwah sane lianan, sane kasulurang manut pararem.
- ၁၆၉ ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ/ဗိဟုရိကဗျတန္တိတ
- (3) Krama desa taler ngadegang tatelik desa sane kasinanggeh Pacalang Desa, sane

កាសុលរាងមាតុបារមី
kasulurang manut pararem.

បុរាណវិទ្យា
Pawos 27

១៣៧ ដូងមតិព្រាហ្មណ៍ខេត្តសៀមរាប

(1) Swadharmaning Bandesa Adat, luire :

ហា ព្រាហ្មណ៍បុរាណវិទ្យាខេត្តសៀមរាប

ha. Ngenterang paruman - paruman desa adat ;

គា ព្រាហ្មណ៍បុរាណវិទ្យាខេត្តសៀមរាប

na. Ngenterang panglaksanaan sadaging awig - awig miwah pamutus - pamutus
គ្រាហ្មណ៍សាណេស៊ីនាងខេត្តសៀមរាប

krama desa, sane sinanggeh pararem;

សា គ្រាហ្មណ៍បុរាណវិទ្យាខេត្តសៀមរាប

ca. Nudonang tata-titine migunayang sarajabrana druwen desa;

ហា គ្រាហ្មណ៍បុរាណវិទ្យាខេត្តសៀមរាប

ra. Nuntun saha ngenterang krama desa rawuhing warga desa sami, ngupadi
កាសុក្រតានិកាសាណេស៊ីនាងខេត្តសៀមរាប

kasukertan sekala lan niskala;

គា គ្រាហ្មណ៍បុរាណវិទ្យាខេត្តសៀមរាប

ka. Nuntun saha nyaksi upacara sangaskaraning kahuripan sane mabuat,
មតិសាណេស៊ីនាងខេត្តសៀមរាប

minakadi sane ngilitang suur pakulawargan;

ហា គ្រាហ្មណ៍បុរាណវិទ្យាខេត្តសៀមរាប

da. Nuntun saha ngenterang warga desa, nginggilang Sang Hyang Agama,

កាសុគ្រាហ្មណ៍បុរាណវិទ្យាខេត្តសៀមរាប
kasucian kahyangan, kasucian palemahan, kasucian pawongan, miwah
មតិសាណេស៊ីនាងខេត្តសៀមរាប

tata - titine migunayang setra;

ហា មាតុបារមីខេត្តសៀមរាប

ta. Mawosin miwah niwakang pamutus marep ring wicaran warga desa;

ສາ ທຽນິນິກຊາດເຂດເກືອບເຢີຍຢູ່ຕາເວັນຕົກປາຍນິມບາຍນິນິກຊາດເຂດເກືອບເຢີຍ

sa. Ngwakilin desa adat, matemuang babawos ring sapasira ugi;

ບາ ທຽນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ/ຕາເວັນຕົກ

wa. Lan sane sewosan sane wenten pakilitnya ring Desa Adat/Banjar.

1 ທຽນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ/ຕາເວັນຕົກ

(2) Tata - titine nglaksanayang swadharma inucap ring ajeng, tan maren patut satinut

ນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ/ຕາເວັນຕົກ

ring daging awig - awig, pararem, dresta miwah pamutus paruman krama desa
ເຂດເກືອບເຢີຍ/ຕາເວັນຕົກ

adat/Banjar.

1 ທຽນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ/ຕາເວັນຕົກ

(3) Panglaksanane ring ajeng patut kasiarang ring desa/banjar adat, kapungkur
ນິນິກຊາດເຂດເກືອບເຢີຍ

ipun.

1 ທຽນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ/ຕາເວັນຕົກ

(4) Sumakuta utawi sumanggup natak pamutus paruman krama desa adat
ເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ

ngeninin swadharman soang - soang prajuru.

ບາບາຍນິນິກຊາດເຂດເກືອບເຢີຍ

Pawos 28

ບາບາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ

Patias utawi olih -olahan prajuru desa adat, luire :

ບາ ທຽນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ

ha. Luput reramon utawi peson - peson;

ສາ ທຽນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ

na. Luput paturunan marep ring kabuatan desa adat;

ສາ ທຽນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍປາຍນິນິກຊາດເຂດເກືອບເຢີຍ/ຕາເວັນຕົກ

ca. Polih pah-pahan upon-upon palaba carik utawi tegal druwen desa
ເຂດເກືອບເຢີຍ

adat;

၇၇ ပဠာယုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
ra. Patias sewosan manut pararem.

ပုဂ္ဂဟမဇ္ဈကမ္မာ
Pawos 29

- ၇၈ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ကာဠာပုဗ္ဗိယ ၅ ဝါရံ ပုဂ္ဂဟမဇ္ဈကမ္မာ
(1) Prajuru desa adat, kapilih nyabran 5 warsa, ngawit saking padewasane
ကာဠာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
kaadegang prajuru desa adat.
- ၇၉ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ နေဝဇ္ဇာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
(2) Prajuru desa adat sane swadharmayane sampun puputing sengker, kengin
နာပိလိယ နာပိလိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ၆၅ ဝါရံ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
kapilih malih apisan, sadurung mayusa 65 (nemdasalima) warsa.
- ၈၀ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
(3) Parindikane ngadegang prajuru desa adat sakaluwire, kapastikayang
ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
malarapan parum krama desa adat tur kaingkupin antuk krama.
- ၈၁ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
(4) Wusan dados prajuru desa adat, sangkaning :
ဟာ ဂမဇ/လိယ
ha. Seda/lina
ခာ ပိဏ္ဍိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
na. Pinunas ngraga malantaran jalaran sane pastika;
ခာ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
ca. Swadharmannya sampun puputing sengker;
ဟာ နာပိလိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
ra. Kawusanang olih krama desa duaning iwang pamargi, menawi nilar
လိယ
sesana;
ခာ နာပိလိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
ka. Kawusanang olih krama desa sangkaning nenten prasida nglaksanayang
ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ ပုဂ္ဂဟမဇ္ဈကမ္မာပုဗ္ဗိယ
swadharma langkungan ring 6 (enem) sasih.

- ၂၅၂ တိကျနွာမိခါ ဩဇာခါပရိယတ္တိတရားကလေးပဏ္ဍိတဒါနကလေးအမိန့်ပေးဦးပါ။
- (5) Ngentosin, ngwusanang utawi nganorayang prajuru desa adat, patut
ခါးဝါယုခါးဝါးဒါနကလေးအမိန့်ပေးဦးပါ။ နွှာဒါနကလေးခါးဝါ
kamargiang sajeroning paruman krama desa adat tur kaingkupin antuk pinih
ခါးဝါခါးဝါခါးဝါဒါနကလေးအမိန့်ပေးဦးပါ။ နွှာဒါနကလေးခါးဝါ
kedik kalih pah tiga saking gebogan krama desa sane patut ngamiletin
ပဏ္ဍိတခါးဝါ။
paruman.

ခါးဝါ ဩဇာခါပရိယတ္တိတရား
Kaping 2 Sabha Desa
ပဏ္ဍိတခါးဝါ
Pawos 30

- ၂၅၃ သဘာဝကလေးခါးဝါ နွှာဒါနကလေးအမိန့်ပေးဦးပါ။
- (1) Sabha Desa, inggih punika pamucuk desa sane sampun wikan ring indik
ခါးဝါခါးဝါခါးဝါခါးဝါ
dharmaning agama lan dharmaning negara.
- ၂၅၄ သွာဒါနကလေးခါးဝါ နွှာဒါနကလေးအမိန့်ပေးဦးပါ။
- (2) Swadharmaning Sabha Desa, ngicenin dharma tetimbangan majeng ring Prajuru
ကလေးခါးဝါ
Desa, luirnya:
- ၂၅၅ တိကျနွာမိခါ ဩဇာခါပရိယတ္တိတရားကလေးပဏ္ဍိတဒါနကလေးအမိန့်ပေးဦးပါ။
- ha. Ngardi awig-awig lan utawi pararem Desa Adat;
- ခါးဝါ ဩဇာခါပရိယတ္တိတရားကလေးအမိန့်ပေးဦးပါ။
- na. Ngrincikang pawangunan Desa Adat;
- ခါးဝါ ဩဇာခါပရိယတ္တိတရားကလေးအမိန့်ပေးဦးပါ။
- ca. Ngrincikang olah-olahan lan prabia Desa Adat;
- ၂၅၆ ဩဇာခါပရိယတ္တိတရားကလေးအမိန့်ပေးဦးပါ။
- ra. Nglaksanayang pangrencana Desa Adat.

ភាសាខ្មែរ ភាសាខ្មែរ

Kaping 3 Kerta Desa

បុរាណវិទ្យា

១៣៧ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ

(1) Kerta Desa inggih punika genah prajuru Desa lan krama desa nunas
ងាយទៅឱ្យប្រើប្រាស់ ឱ្យបានល្អប្រសើរ ឱ្យបានល្អប្រសើរ ឱ្យបានល្អប្រសើរ ឱ្យបានល្អប្រសើរ

dharma tatimbangan yening wenten nepasin daging awig-awig.

១៣៨ ដូចជាភាសាខ្មែរ ដូចជាភាសាខ្មែរ ដូចជាភាសាខ្មែរ ដូចជាភាសាខ្មែរ ដូចជាភាសាខ្មែរ

(2) swadharma kerta Desa, wenang mapaica saluwiring dharma tatimbang
រឿងប្រជុំភាសាខ្មែរ

ring prajuru Desa.

៣៧ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ

ha. Indik prajuru Desa sane singsal ngamargiang awig-awig.

៣៨ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ

na. Indik nguwah nguwhin awig-awig Desa Adat.

៣៩ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ ហ៊ីន្ទ្រប្រជុំភាសាខ្មែរ

ca. Indik kawentenan byuta ring Desa Adat sane kasenggguh perkara.

១៣៩ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ

(3) Kawenangannia, ngicenin dharma tatimbang lan ngawantu prajuru Desa
ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ

lan krama desa yening wenten pikobet indik pamargin awig-awig

ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ

lan sane kasenggguh perkara.

ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ

Tata Cara Ngadegang Kerta Desa

បុរាណវិទ្យា

១៤០ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ ភាសាខ្មែរ

(1) Kerta Desa akwehnya 5 (limang) diri nyantos 9 (sia) diri

ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
apisan, manut pararem ring soang-soang banjar.

၇၂၂ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
ra. Paruman prajuru/dulun Desa, kawentenang manut kabuatan.

၇၂၃ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
ka. Paruman Sekaa-sekaa, kawentenang manut kabuatan.

၇၂၄ ပထဝီဝါဒကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
ပထဝီဝါဒကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။

(2) Pamargin paruman Desa/Banjar Adat patut nganutin dudonan :

၇၂၅ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။

၇၂၆ ha. Paruman wawu kengin kakawitin sasampune katedunin pinih
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
kedik atenga lintang siki saking sang sane patut ngamiletin paruman
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
kamanggala antuk tengeran suaran kulkul, mabusana adat Bali,
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
tan kalugra makta gagawan sakaluire, karihinin antuk ngarcana
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။

bhagawan Panyarikan, majalaran widi widhana lan cane ;

၇၂၇ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။

၇၂၈ na. Yan ten katedunan pinih kedik atenga lintang siki kasulurang
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
ခရုဟေဝကပုဗ္ဗိယံ။

manut pararem;

၇၂၉ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။

၇၃၀ ca. Maka pangawit kalaksanayang panyacak pangeseep, karuntutin
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
antuk nyacak dadosan, wawu kalanturang antuk parum, sasampun
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
paruman puput, patut kacakcak malih, tur sane kasep, sang ningal
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
paruman miwah sane nosa, wenang katibakin danda, sane ageng
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။

alitipun, kasulurang manut pararem.

၇၃၁ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။
၏၊ ခရုဟေဝကပုဗ္ဗိယံ၊ ဟပိမ၏၊ ခရုဟေဝကပုဗ္ဗိယံ။

၇၃၂ ra. Maka pamastika wahu kengin nyacak pangsep, kasulurang

ຍາຄູອາວາກບູຍີ

manut pararem;

- ສາ ມາເຮັດກາສິບກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
- ka. Sajeroning paruman tan kalugra ngawetuang wak ghora minakadi
ເຕ້ເຕ້ເຕ້ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
ngardi biyuta, sang murug wenang keni pamidanda beya pacamil sakadi
ຂາດກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
dandaning anguman uman ring paseban, sane kasulurang manut pararem;
- ຂາ ບຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
- da. Pamutus babaosan sane briyuk sapanggul utawi ingkup punika
ສາມາດສາມາດ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
sane kaaptiang tur kamanggehang.

1 ຫຼື
(3)

ປຸກຂາດເຕັບບາງກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
Prade daging paparumanne nenten kaingkupin, prajuru Desa/Banjar Adat mangda
ເຕັບກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
ngilikang babaos saha pamutusnya mangda kararemin antuk krama Desa/banjar
ເຕັບກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
Adat, bilih jantos ping tiga taler nenten prasida kaingkupin, prajuru
ກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
Desa/banjar dados nunas baos ring Kerta Desa lan Sabha Desa bilih
ບຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
pamutus Kerta Desa taler nenten kaingkupin prajuru Desa Adat kengin
ກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
nunasang indike punika ring Majelis Desa Adat manut dudonan.

ບາບສາມັນ 35
Pawos 35

1 ຫຼື
(1)

ສາ ມາເຮັດກາສິບກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
Sajeroning paruman krama Desa, Bandesa Adat patut nyiarang pamargine
ກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
ngenterang Desa, pamekas ngeninin indik :
ສາ ບຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ ຫຼື ຫຼຸ້ນກຸຍາຄູອາວາກບູຍີ
ha. Munjuk lungsuring gebogan krama saha ayah-ayahane, minakadi

សាល្យឃៃក្រោយស្រុកស្រីសោយត្រី

salur artabrana druen Desa Adat.

៣៧ បញ្ជូនការត្រួតពិនិត្យស្រុកស្រីសោយត្រី

na. Pangrencanan prajuru, ngeninin utsahan Desane kapungkur.

១៧១ បញ្ជូនការត្រួតពិនិត្យស្រុកស្រីសោយត្រី

(2) Pamutus paruman krama Desa sane sinanggep pararem, kamanggehang maka

បដិសេធការសម្រេចរបស់ក្រុមប្រឹក្សាស្រុក

pamitegep panglaksanaan awig-awig.

បញ្ជូនការត្រួតពិនិត្យ

Pawos 36

១៧១ បញ្ជូនការត្រួតពិនិត្យស្រុកស្រីសោយត្រី

(1) Paruman prajuru Desa Adat, kawenangang wantah ngrincikang pangrencana

ស្រុកស្រីសោយត្រី

marep ring utsahan Desane kapungkur.

១៧២ បញ្ជូនការត្រួតពិនិត្យស្រុកស្រីសោយត្រី

(2) Paruman prajuru Desa Adat, tan kawenangang ngamedalang tategen ring

ស្រុកស្រីសោយត្រី

krama Desa, saderenge kaingkupin antuk krama Desa.

១៧៣ បញ្ជូនការត្រួតពិនិត្យស្រុកស្រីសោយត្រី

(3) Pamutus paruman prajuru/Kerta Desa/Sabha Desa kengin ngwetuang pasuara

ស្រុកស្រីសោយត្រី

manut daging pituduh sang ngawa rat, utawi ngonekang pamutus sane pecak

ស្រុកស្រីសោយត្រី

sampun dados Pararem Krama Desa.

ក្រុមប្រឹក្សាស្រុកស្រីសោយត្រី

Kaping 2 Pasangkepan Krama Desa Adat

បញ្ជូនការត្រួតពិនិត្យ

Pawos 37

ស្រុកស្រីសោយត្រី

Sajeroning sangkepan, Bandesa utawi prajuru Adat patut nambyakang :

- ហ។ បង្កើតគ្រួសារស្រូវវិហារហុយហាតា
- ha. Papeson munjuk lungsuring ayah-ayahan;
- គ។ បង្កើតគ្រួសារស្រូវវិហារហុយហាតា
- na. Pamargin panelas arta brana druwen Desa;
- ឃ។ បង្កើតគ្រួសារស្រូវវិហារហុយហាតា
- ca. Pamargin usaha-usaha Desa sane mabuat;
- ង។ បង្កើតគ្រួសារស្រូវវិហារហុយហាតា
- ra. Daging paruman miwah pasuaran-pasuaran sane mabuat;
- គេ។ បង្កើតគ្រួសារស្រូវវិហារហុយហាតា
- ka. Pidabdab prajuru nganinin usaha kartin desane kapungkur miwah sane
សិរយាសាតា
- siosan;
- គេ។ គ្រួសារស្រូវវិហារហុយហាតា
- da. Nambyakang sahanan dadauhan Guru Wisesa.

ហុយហាតា

Pawos 38

បង្កើតគ្រួសារស្រូវវិហារហុយហាតា

Pasangkepan sida mamargi prade :

- ១៧។ វិសេស្យាសាស្រូវវិហារហុយហាតា
- (1) Risampune sang ngayahan langkung ring satenga jeeg krama;
- ១៨។ ការិហិន អង្គការស្រូវវិហារហុយហាតា
- (2) Karihinin antuk suaran kulkul;
- ១៩។ បង្កើតគ្រួសារស្រូវវិហារហុយហាតា
- (3) Pamilet mabusana Adat (madestar, makwaca, makampuh, mawastra,
មាលលង្ការតាតា
malalancingan);
- ២០។ បង្កើតគ្រួសារស្រូវវិហារហុយហាតា
- (4) Pamilet nenten makta gagawan;
- ២១។ ហេតុអ្វីបានជាស្រូវវិហារហុយហាតា
- (5) Tan maren ngastiti Ida Bhagawan Panyarikan macihna antuk ngarihinin
ហេតុអ្វីបានជាស្រូវវិហារហុយហាតា
ngaturang banten cane ring baduur meja sane kaaturang olih Bandesa.

បាវនា ២០ Pawos 40

១២១ រីវិកាបាវនាហ្នឹងត្រូវចង្អុលបាវនាឱ្យត្រូវបាវនាហ្នឹងលើបាវនា
(1) Ring soang-soang kahyangan inucap ring ajeng, patut kaadegang pamangku
លន្ទូបុខ្មោចៗ។

lan juru rembat.

១២២ បិទបាវនាហ្នឹងលើបាវនាលន្ទូបុខ្មោចៗឱ្យត្រូវបាវនាហ្នឹងនូវឱ្យត្រូវបាវនា
(2) Pidabdabe ngadegang pamangku lan juru rembat, nganutin dudonan:
ហា ប្រើប្រាស់ឱ្យត្រូវបាវនាហ្នឹង
ha. Ngwilang saking turunan utawi ngwaris;
គា ខ្មោចបាវនាហ្នឹងបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
នា. Malantaran nyanjan utawi nuhur ring pura sane karerehang pamangku;

ឃា ខ្មោចបាវនាហ្នឹងបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
ca. Malantaran kapilih antuk krama desa.

១២៣ វិកាបាវនាហ្នឹងលើបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
(3) Sang tan kawenang kaadegang dados pamangku, luire :
ហា វាហ្នឹងបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
ha. Cedangga, luire : peceng, perot, cungh lan sapanunggalannya;
គា សាហ្នឹងបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
នា. Sapa sira ugi sane nenten kapatutang manut pararem;
ឃា វាហ្នឹងបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
ca. Nandang sakit ila, ayan, buduh miwah pinungkan sane tan keneng
ឱ្យត្រូវបាវនាហ្នឹង

tinamban;

ហា វាហ្នឹងបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
ra. Sang maderbe parilaksana nenten becik.

១៣១ បាវនាហ្នឹងលើបាវនាហ្នឹង
(4) Prabea kapamangkuan :
ហា បាវនាហ្នឹងលើបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
ha. Prabea adiksa widi utawi ngwintenang pamangku, kamedalin miwah
វាហ្នឹងបាវនាហ្នឹងឱ្យត្រូវបាវនាហ្នឹង
kalaksanayang olih krama desa;

កាត្រីក្រាមត្រីក្រាមប៉ាតាត្រីក្រាមប្រាមងក្រាមប្រាមងក្រាម
kancit wenten kulawargannya kalayusekaran,pamangku inucap tan
ត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាម

keneng cuntaka,sakewanten nenten kengin budal salami piodalan ;

- កា ឡូត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាម
- ka. Mungguh tedun ring palinggih - palinggih kahyangan desa miwah ngiyasin
ប្រាមងក្រាមប្រាមងក្រាម
pralingga-pralingga;
- គា ក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាមត្រីក្រាម
- da. Ngrajegang sesanan pamangku.

បាវាសា ៣២
Pawos 42

បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២
Patias utawi olih-olihan pamangku lan ruju rembat, luire :

- ហា បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២
- ha. Panyolasan miwah sarin canang rikala muput yadnya ring sowang-sowang
បាវាសា ៣២ បាវាសា ៣២
pakubonan krama;
- គា បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២
- na. Upon-upon palaba carik miwah tegal manut paraem;
- សា បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២
- ca. Luput pakaryan miwah reramon;
- រា បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២
- ra. Polih sarin canang rikala wenten aci ring kahyangan, sane kasulurang
បាវាសា ៣២ បាវាសា ៣២
manut pararem;
- កា បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២ បាវាសា ៣២
- ka. Luput saluwiring prabean wawangunan ring kahyangan sane kaemponin.

បុរាណសាស្ត្រ

Pawos 43

១៧៧ បមញ្ញត្តិសិលាភិក្ខុវិទ្យាភិក្ខុវិទ្យា

(1) Pamangku kagentosin, riantukan :

ហា រាមាណ/លីណា

ha. Seda/lina ;

គា បិណ្ឌុន្តរាមាណិក្ខត្តាបន្ទុកិលក្ខត្តា

na. Pinunas ngraga, manawi kageringan lan sapanunggilannya;

នា ភាស្តុនាមាណិក្ខត្តាភិក្ខុវិទ្យាភិក្ខុវិទ្យាភិក្ខុវិទ្យា

ca. Kawusanang olih krama, riantukan nilar sesanan pamangku.

១៧៨ ចាតុប្បាយភិក្ខុវិទ្យាភិក្ខុវិទ្យាភិក្ខុវិទ្យា

(2) Tata carane ngadegang miwah ngentosin pamangku, kasulurang manut pararem.

ភិក្ខុវិទ្យាភិក្ខុវិទ្យាភិក្ខុវិទ្យា

Kaping 2 Paiketan Serati

បុរាណសាស្ត្រ

Pawos 44

បុរាណសាស្ត្រាភិក្ខុវិទ្យាភិក្ខុវិទ្យាភិក្ខុវិទ្យា

Paiketan serati inggih punika pupulan warga sane sampun madue kaweruhan kalih

ភាស្តុនាមាណិក្ខត្តាភិក្ខុវិទ្យាភិក្ខុវិទ្យាភិក្ខុវិទ្យា

kawagedan indik wawantenan tur sampun kacihna sampun mawinten kaseratian.

ស្វាធារណៈបារម្ភបារម្ភបារម្ភ

Swadharma para angga ngukuhan wangun lan pamargi wawantenan manut sastra

ធម្មតាបារម្ភបារម្ភបារម្ភ

dresta kaadungang sareng dresta siosan. Para angga serati mautsaha pinaka

បន្ទុកិលក្ខត្តាភិក្ខុវិទ្យាភិក្ខុវិទ្យាភិក្ខុវិទ្យា

panuntun satunggil parikrama ngamargiang upakara, upacara manut pabuat.

- គា) ឲ្យគ្រូគន្តាមគប្បីសាលាគោរពសិទ្ធិមនុស្សសាលាខេត្តទៅ
- ka. Tuntunan sasana pecalang kamedalang oleh Majelis Desa Adat.
- ងា) មហាសាលាគោរពសិទ្ធិមនុស្សសាលាខេត្តត្បូងឃ្មុំទៅ
- da. Masa ayahan pecalang pateh ring masa ayahan Bandesa lan prajuru.

ភាស៊ី ១១ បរិក្ខារទៅក្រុមប្រឹក្សាភិបាលខេត្ត

Kaping 5 Paiketan Yowana Desa Adat

បក្សាសិទ្ធិ ៣៧

Pawos 47

បរិក្ខារទៅក្រុមប្រឹក្សាភិបាលខេត្ត

Paiketan Yowana Desa Adat :

- ហា) ហេតុអ្វីបានជាសមាជិកៗយុវជន ១៥ ឆ្នាំ ឬច្រើនជាង ១៥ ឆ្នាំ មិនបានបញ្ជូនទៅសិក្សាបរិញ្ញាបត្រ
 - ha. Anak-anaking krama sane sampun mayusa 15 tiban utawi sampun ngeranjing
រៀនសូត្រនៅបរិក្ខារសិក្សាប្រឹក្សាភិបាលខេត្ត ឬសិក្សាបរិញ្ញាបត្រ ១៥ ឆ្នាំ ឬច្រើនជាង ១៥ ឆ្នាំ
ring SMP kelas 3 ngantos mayusa 35 warsa tur durung marabian mangda
ការប្រកួតប្រជែងបរិក្សាភិបាលខេត្តទៅ
 - គា) ក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ
 - na. Yowana Desa Adat Bantas mawasta Yowana Desa Adat Bantas.
 - ងា) បរិក្សាភិបាលខេត្តត្បូងឃ្មុំ
 - ca. Angga Yowana Desa Adat patut ngarembe parikrama krama manut sesanan
ការប្រកួតប្រជែងបរិក្សាភិបាលខេត្តត្បូងឃ្មុំទៅ
- nyaluk manados angga Yowana Desa Adat.
- nyane lan pituduh Bandesa lan prajuru Desa Adat.

ភាស៊ី ១២ បរិក្ខារទៅក្រុមប្រឹក្សាភិបាលខេត្ត

Kaping 6 Paiketan Krama Istri Desa Adat

បក្សាសិទ្ធិ ៣៨

Pawos 48

បរិក្ខារទៅក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ

Paiketan krama istri inggih punika pupulan istri krama lanang Desa sane maswadharma
ការប្រកួតប្រជែងបរិក្សាភិបាលខេត្តត្បូងឃ្មុំ

ngarampih swadharma krama lanang kalih ngamargiang parikrama Desa manut pabuat.

ភាសាខ្មែរ បទប្បញ្ញត្តិសភាពសង្គម

Kaping 7 Paiketan Pasraman

បទប្បញ្ញត្តិ 35

Pawos 49

បទប្បញ្ញត្តិសភាពសង្គមនៃក្រុមប្រឹក្សាភិបាលសភាសង្គមភាពសង្គម
Paiketan pasraman inggih punika genah paajah-ajahan utawi pauruk-urukan majeng warga
ពាក់ព័ន្ធនឹងការងារសង្គមសម្រាប់ប្រជាជនសង្គមភាពសង្គម
nganinin Tri Kerangka Agama Hindu tur parilaksanaan nyane.

បទប្បញ្ញត្តិ 101

Palet 5

ហិរញ្ញវត្ថុសង្គម

Indik Kulawarga

ភាសាខ្មែរ បទប្បញ្ញត្តិ

Kaping 1 Pawiwahan

បទប្បញ្ញត្តិ 102

Pawos 50

- 101 គ្រូប្រឹក្សាភិបាលសភាសង្គមភាពសង្គម
(1) Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan
ក្រុមប្រឹក្សាភិបាលសភាសង្គមភាពសង្គមសម្រាប់ប្រជាជនសង្គមភាពសង្គម
wenten sinalih tunggil krama sane nglaksanayang upacara pawiwahan.
- 102 បទប្បញ្ញត្តិសភាពសង្គមភាពសង្គម
(2) Panglaksanaan pawiwahan, mawit saking :
 - 102a បទប្បញ្ញត្តិសភាពសង្គមភាពសង្គម
 - ha. Malantaran papadikan;
 - 102a បទប្បញ្ញត្តិសភាពសង្គមភាពសង្គម
 - na. Malantaran ngorod, utawi ngrangkat;
 - 102a បទប្បញ្ញត្តិសភាពសង្គមភាពសង្គម
 - ca. Malantaran nyentana utawi nyentana nyeburin.
 - 102 ហិរញ្ញវត្ថុសង្គមសម្រាប់ប្រជាជនសង្គមភាពសង្គម
(3) Indik pawiwahan, Desa Adat Bantas ngamanggehang Undang-Undang

ຍິບຮຸ້ນກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ
miwah Peraturan Pemerintah, sane ngindikang pawiwahan, mapagemel
ສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

kecap sastra agama tur kaanutang ring dresta desa.

131 ມິສາຍິບຮຸ້ນກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

(4) Sinalih tunggil krama sane pacang nglaksanayang upacara pawiwahan, mangda
ຍິບຮຸ້ນກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

masadok ring prajuru.

141 ບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

(5) Pawiwahan sane kamanggehang ring Desa Adat Bantas :

151 ບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

ha. Patut ketegepin antuk Tri Upasaksi inggih punika : manusa saksi,
ທຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ
bhuta saksi miwah dewa saksi nganutin agama;

161 ຍິບຮຸ້ນກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

na. Manusa saksi minakadi prajuru banjar/desa adat miwah prajuru
ສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ
dinas, sane nglantur nglikitayang pawiwahane puniki;

171 ທຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

ca. Taler patut kategepin antuk panyaksi saking krama banjar.

181 ມິສາຍິບຮຸ້ນກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

(6) Saluir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan
ສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

sakadi ring sor puniki :

191 ບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

ha. Panyaksi ka banjar;

191 ບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

na. Panyaksi ka desa adat

191 ບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

ca. Panyaksi ring prajuru banjar/desa adat miwah prajuru dinas;

191 ບຳລຸງກຳລັງກຳລັງຍິບຮຸ້ນກຳລັງກຳລັງສຳບັດບຳລຸງກຳລັງກຳລັງຍິບຮຸ້ນ

ra. Pamekas likita pawiwahan, sane ageng alit ipun nganutin pararem

មិហ្វបមន្តិសាគ្យិកាបង្កើត

miwah pamastikan sang ngawawenang.

១៧១ បង្កើតហាគ្យាវត្តិសាគ្យិកាបង្កើត

(7) Pawiwahan sane nenten kadadosang :

១៧១ រិស្សិកាហាគ្យាវត្តិសាគ្យិកាបង្កើត

ha. Ring sameton sodet miwah kuwalon;

១៧១ រិស្សិកាហាគ្យាវត្តិសាគ្យិកាបង្កើត

na. Ring meme bapa rupaka miwah kuwalon;

១៧១ រិស្សិកាហាគ្យាវត្តិសាគ្យិកាបង្កើត

ca. Ring rerama dinyama lanang istri, miwah sane lianan, manut lalintih
បង្កើតហាគ្យាវត្តិសាគ្យិកាបង្កើត

paiketan pakulawargan kenceng ngungghang lan nedunang.

ហាគ្យាវត្តិសាគ្យិកាបង្កើត

Pawos 51

១៧១ ហាគ្យាវត្តិសាគ្យិកាបង្កើត

(1) Tata caraning pawiwahan ring Desa Adat Bantas nganutin dudonan :

១៧១ ហាគ្យាវត្តិសាគ្យិកាបង្កើត

ha. Kulawargan sang pacang kapawarangan, pinih rihin patut masadok ring
ប្រជុំហាគ្យាវត្តិសាគ្យិកាបង្កើត

prajuru banjar/kelihan adat;

១៧១ ប្រជុំហាគ្យាវត្តិសាគ្យិកាបង្កើត

na. Prajuru patut maritatas, napike pawiwahane sane pacang kamargiang
សាមញ្ញហាគ្យាវត្តិសាគ្យិកាបង្កើត

sampun nganutin pidabdab pawiwahan utawi durung; yening durung
ហាគ្យាវត្តិសាគ្យិកាបង្កើត

anut, prajuru patut nibakang tuntunan, kandugi pamargin pawiwahane
ប្រជុំហាគ្យាវត្តិសាគ្យិកាបង្កើត

prasida becik tur lantur.

១៧១ បង្កើតហាគ្យាវត្តិសាគ្យិកាបង្កើត

(2) Pamargin papadikan kadudonang sakadi ring sor :

១៧១ បង្កើតហាគ្យាវត្តិសាគ្យិកាបង្កើត

ha. Pasuakan papadikan, kamargiang jantos ping tiga, sowang-sowang

មាលរាបត្រត្រូត្រី

malarapan antuk :

១៧១ គាប្រទេម្យមាលរាបត្រត្រូត្រី

(1) Kapratama, malarapan antuk canang;

១៧២ គាបិគាបិវុត្រត្រូត្រីពេញពាសាត្រី

(2) Kaping kalih, nglanturang babawosan;

១៧៣ គាបិទេព្យមាលរាបត្រត្រូត្រីបិគាគាសិប្បុប្បាសាត្រី

(3) Kaping tiga, malarapan tipat bantal, pinaka cihna pasuakan

បបទិគាវុត្រសាម្បុត្រាម្យា

papadikane sampun patut.

១៧៤ គាបិគាបិវុត្រត្រូត្រីពេញពាសាត្រីពេញពាសាត្រី

(4) Sajawaning dudonan sakadi ring ajeng, taler nganutin desa kala

បម្រា

patra.

១៧៥ គាបិគាបិវុត្រត្រូត្រីពេញពាសាត្រីបុគ្គលិកវិជ្ជាបិវិញ្ញាណ

na. Sasampun pasuakan papadikane puput, wadone raris kairing budal

គាបិគាបិវុត្រត្រូត្រីពេញពាសាត្រីគាបិគាបិវុត្រត្រូត្រីពេញពាសាត្រី

kapaumahan lanange, nuli katiwakin pabiakala lan upacara

បមិបហាត្រី

pawiwahan;

១៧៦ មាត្របុគ្គលិកវិជ្ជាបិវិញ្ញាណបិវិញ្ញាណបិវិញ្ញាណ

ca. Mangda pangabihe tumus sekala niskala, ring subha dewasa sane sampun

គាបិគាបិវុត្រត្រូត្រីពេញពាសាត្រីគាបិគាបិវុត្រត្រូត្រីពេញពាសាត្រី

kacumponin, kulawarga purusa raris mamitang wadone ring sanggah/

បម្រាគាបិគាបិវុត្រត្រូត្រីពេញពាសាត្រី

pamrajan pradhanane, majalaran antuk pejati.

១៧៧ គាបិគាបិវុត្រត្រូត្រីពេញពាសាត្រី/គាបិគាបិវុត្រត្រូត្រីពេញពាសាត្រី/គាបិគាបិវុត្រត្រូត្រីពេញពាសាត្រី

(3) Yan pawiwahane malantaran antuk ngorod/ngrangkat/ngunggahin/ngrenanin,

បម្រាគាបិគាបិវុត្រត្រូត្រីពេញពាសាត្រី

patut kadudonang sakadi ring sor :

១៧៨ បុគ្គលិកវិជ្ជាបិវិញ្ញាណបិវិញ្ញាណបិវិញ្ញាណ

ha. Reraman lanange patut ngawentenang pejati malantaran duta, sakirang-

ភាសាខ្មែរ ភាសាបាលី

Kaping 2 Nyapihan

បទដ្ឋាន ១១២

Pawos 52

- ១៧ ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
- (1) Prajuru desa minakadi prajuru banjar adat, wenang sareng mawosin miwah
 នាំ ទៅ គំរូ ក្រុង ភូមិ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
 nitenin yan wenten sinalih tunggil krama sane mapikarsa pacang palas marabi,
 មាត្រា គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
 mangda nenten kadurusan dados Nyepihan.
- ១៨ ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
- (2) Yan krama inucap kukuh ring pikarsannya, desa minakadi banjar adat,
 ក្រុង ភូមិ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
 nenten sumakuta ring pamarginnya.
- ១៩ ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
- (3) Saderenge pastika polih pamutus saking sang ngawawenang minakadi Sang
 ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
 Rumawos (Pengadilan Negeri), krama inucap manggeh keni tategenan krama
 គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
 sakadi nguni.

ភាសាខ្មែរ ភាសាបាលី

Kaping 3 Sentana

បទដ្ឋាន ១១៣

Pawos 53

- ១៧ ភាសាខ្មែរ ភាសាបាលី ប្រជុំបុរាណ ធម៌ គណនី
- (1) Sentana wenten kalih soroh inggih punika :
 ១៧ ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
 ha. Pratisentana inggih punika sentana lanang/istri sane metu saking
 ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
 pawiwahan sane sah;
- ១៨ ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី ប្រជុំបុរាណ ធម៌ គណនី
- na. Sentana paperasan inggih punika sentana lanang/istri sane wenten

សង្ការិនីកំណុំសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិសេវាសាធារណៈ

sangkaning ngedih sentana, maduluran antuk upasaksi sekala lan niskala;

១២១ សិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

(2) Sentana rajeg inggih punika sentana wadon sane karajegang pinaka purusa.

១២២ សិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

(3) Sentana sane metu saking pawiwahan tan sah, mangda linggihnyane pastika patut
គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

kategepin antuk sangaskara manut sastra agama miwah dresta.

១៣១ គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

(4) Krama desa kengin ngrajegang sentana rajeg, yadiastun sampun maderbe sentana
សាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

lanang.

១៣២ បទប្បញ្ញត្តិសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

(5) Pawiwahan sane nenten ngwetuang sentana, kulawarga inucap kengin ngedih
សិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

sentana :

១៣៣ គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

ha. Kapratama, saking kulawarga kapurusa sane pinih tampek pakilit
បទប្បញ្ញត្តិសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

pakulawargan;

១៣៤ គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

na. Kaping kalih, prade nenten wenten kulawarga purusa, dados ngedih
សិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

sentana saking kulawarga pradhana;

១៣៥ គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

ca. Kaping tiga, prade taler nenten wenten saking kulawarga pradhana, dados
សិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

ngedih sentana sakama-kama

១៤១ គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

(6) Kadadosang ngrajegang sentana, prade :

១៤២ គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

ha. Sampun kamanggehang dados pratisentana purusa;

១៤៣ គ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈសិទ្ធិគ្រប់គ្រងសេវាសាធារណៈ

na. Pamargin pawiwahane kapungkur, pawiwahan kaceburin;

១២១ សំពៃព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
ca. Sang ngamanggehang sentana rajeg, patut masadok ring prajuru; saha
ល្អឆ្នាំភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
lantur kasiarang ring wawengkon Desa Adat Bantas

បក្សាសិទ្ធិ ១១៣
Pawos 54

១២១ បិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
(1) Pidabdabe ngrajegang sentana paperasan, mangda nganutin dudonan sane patut,
ដំបូលឆ្នាំភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
minakadi kacihnayang antuk artha brana pamerasan lan upasaksi sekala-niskala,
ត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
ត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
tur kategepin malih antuk likita sane pastika saking sang rumawos.

១២២ ដំបូលឆ្នាំភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
(2) Sinalih tunggil krama banjar/desa, sane pacang ngedih sentana patut masadok
វិសាលភាពឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
ring Kelihan Banjar lan Bandesa Adat, sakirang-kirangnya asasih sadereng
បិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
pamerasan.

១២៣ បិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
(3) Bandesa Adat raris nyiarang ring sawidangan desa, sapasira ugi rumasa tan lila,
បិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
mangda masadok ring Bandesa Adat, masengker kalih wuku sadurung pamerasan.

១៣១ យុវជនប្រមាណបិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
(4) Yan sulur pamargin pamerasane sampun gantar nenten wenten sane mialangin,
ប្រជុំយុវជនប្រមាណបិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
prajuru raris maweh tatibak babawos miwah pamutus, sane nepek ring catur
ដួងប្រមាណបិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
dresta, pararem miwah uger-uger jagat.

១៣២ សួរដំបូលឆ្នាំភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
(5) Sulur pamerasan sane tan manut ring kecape ring ajeng, wenang kaadegang olih
ប្រជុំយុវជនប្រមាណបិទភ្នែកត្រីព្រឹក្សាភិបាលឃុំត្រពាំងចិត្តសាសនាឃុំច្រើនឃុំសាលា
prajuru, kadulurin tatibak tuntunan mangda sang pacang meras mawali ngilikang

ເຕເຕໆທສຸ່ຍໆພິວິສກສຸສເຮໆກສິບສຽເທບໍ່ທາເທສິ
babawos tur mutusang wicarannya sajeroning pakulawargan.

ບາບາສີ 191
Pawos 55

1. ບໍ່ຍົກມາສູງກະສິກຳ ທີ່ບໍ່ເຮັດສູງ ກະສິກຳ ບາງສູງສູງ

(1) Pamerasan sane sinanggeh patut tur sah, kacihnayang antuk :

ທາ ພິພິວິສກສຸສເຮໆກສິບສຽເທບໍ່ທາ

ha. Widi widhana pamerasan;

ສາ ສາມາດສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

na. Kasaksi olih prajuru banjar, prajuru desa adat miwah desa dinas;

ສາ ສາມາດສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

ca. Kasiarang ring wawengkon Desa Adat Bantas, saha kategepin
ທາ ທາສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

antuk likita sane pastika.

2. ສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

(2) Sang kengin kaperas kaanggen sentana, luire :

ທາ ສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

ha. Sang maagama Hindu;

ສາ ທາສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

na. Wenten paprenahan nedunang saking sang meras;

ສາ ສາມາດສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

ca. Kautamiang saking lelintih kulawarga purusa, minakadi kulawarga
ທາ ທາສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

tunggal sanggah, tunggal dadia, tunggal panti, tunggal paibon; yaning
ທາ ທາສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

tan wenten, kengin saking kulawarga pradhana; pradene taler tan wenten,
ທາ ທາສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ
wahu kengin meras sapa sira ugi manut pakarsan sang meras, sakewanten
ພິພິວິສກສຸສເຮໆກສິບສຽເທບໍ່ທາ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

pinih rihin taler patut kautsahayang mangda sang kaperas maagama Hindu;

ທາ ທາສິບບາບາສີ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ ທີ່ບໍ່ເຮັດສູງ

ra. Kengin ngrajegang sentana paperasan lintangan ring adiri, lanang wiadin

ហេតុអ្វីយើងយកធនធានទាំងអស់របស់យើងមកបែងចែក
wadon, yan sampun nganutin sulur paperasan sane patut.

កថាខណ្ឌបទប្បញ្ញត្តិ

Kaping 4 Pawarisan

បទប្បញ្ញត្តិទី៤៤

Pawos 56

- ១២៦ ប្រជុំបុគ្គលិកដើម្បីប្រយោជន៍ដល់សមាជិកសង្គម
(1) Prajuru desa minakadi prajuru banjar adat, wenang sareng mawosin miwah
នីតិវិធីនៃការបែងចែកសម្បត្តិរបស់សង្កាត់
nitenin yan wenten sinalih tunggil krama ngindikang warisan.
- ១២៧ វិធីនៃការបែងចែកសម្បត្តិរបស់សង្កាត់
(2) Indik warisan, Desa Adat Bantas ngamanggehang uger-uger jagat
ដើម្បីបែងចែកសម្បត្តិរបស់សង្កាត់ឱ្យបានត្រឹមត្រូវ
minakadi kawicaksanaan sang maraga guru wisesa, kaanutang ring drestan desa,
សម្រាប់ការបែងចែកសម្បត្តិរបស់សង្កាត់ឱ្យបានត្រឹមត្រូវ
sane kapikukuh antuk pararem.
- ១២៨ វិធីនៃការបែងចែកសម្បត្តិរបស់សង្កាត់ឱ្យបានត្រឹមត្រូវ
(3) Sang pacang ngindikang warisan, mangda masadok ring prajuru.

កថាខណ្ឌបទប្បញ្ញត្តិ

Kaping 5 Balu

បទប្បញ្ញត្តិទី៤៥

Pawos 57

- ១២៩ បទប្បញ្ញត្តិបទប្បញ្ញត្តិ
(2) Ayahan balu, luire :
ហេតុអ្វីយើងយកធនធានទាំងអស់របស់យើងមកបែងចែក
ha. Balu remban, sane pianaknyane kantun alit-alit, punika keni
ហេតុអ្វីយើងយកធនធានទាំងអស់របស់យើងមកបែងចែក
ayahan balu remban, sane kasulurang manut pararem;

គា ពេលក្រីក្រនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រគា យក្ខតនិភិវត្តនិ
 na. Balu ngelintik, keni ayahan balu manut balunnyane, yan lanang keni
 ហេតុប្បយមនុស្សក្រីក្រនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ
 ayahan lanang, yan istri keni ayahan istri.

បញ្ជីទី១៤១

Palet 6

ហិក្ខនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

Indik Warga Desa Adat

គាបិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

Kaping 1 Krama Desa Adat

បុសាសិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

Pawos 58

១៣៧ ធម្មតានិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

(1) Sahananing sang jenek mapaumahan ring wawengkon wawidangan Desa
 ធម្មតានិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

Adat Bantas, sinanggeh warga desa.

១៣៨ ប្រជាពលរដ្ឋនិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

(2) Warga desa inucap ring ajeng, linggihnyane wenten 3 (tigang) soroh :

ហា ប្រជាពលរដ្ឋនិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

ha. Warga desa sane maagama Hindu tur sareng nyungkemin Kahyangan
 ពលរដ្ឋនិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

Desa Adat Bantas, sinanggeh Krama Desa Adat Bantas;

គា ប្រជាពលរដ្ឋនិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

na. Warga desa maagama Hindu sane wantah nyarengin ring pawongan
 ប្រជាពលរដ្ឋនិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ
 miwah palemahan kewanten, sinanggeh Krama Tamiu, sane kasulurang
 ប្រជាពលរដ្ឋនិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

manut pararem;

ធម្មតានិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ

ca. Warga desa boya maagama Hindu sane wantah nyarengin ring pawongan
 ប្រជាពលរដ្ឋនិវត្តនិភិវត្តនិភិវត្តនិហយហេតុប្បយមនុស្សក្រីក្រ
 miwah palemahan kewanten, sinanggeh Tamiu, sane kasulurang manut

បរាបូមិ្យ
pararem.

បរាបាសិ្យ១៧
Pawos 59

បូសគ្រុក្រាស្រ្តមរាគាណ្យមិ្យរា

Wusan dados krama desa, luire :

១៧១ សក្រានិ្ត

(1) Sangkaning :

ហ្ម រាសា

ha. Seda;

គា បិក្រុក្រាស្រ្តមរាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា

na. Pinunas ngraga, menawi magingsir linggih saking wawengkon Desa
សេដាប្រាសិ្យ

Adat Bantas;

សា គាណ្យរាសាណ្យមរាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា

ca. Kanorayang, malantaran piwal ring awig-awig miwah pararem desa, utawi
ហេត្រាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា
tan satinut ring pituduh prajuru sajeroning indik nyupat sikian, minakadi
រាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា

nenten prasida ngehehin prawretti.

១៧២ សិបូសគ្រុក្រាស្រ្តមរាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា

(2) Sang wusan dados krama desa tan polih pah-pahan druwen desa, sajawaning
បរាបាសិ្យរាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា
pah-pahan sane mawit saking utsahan banjar miwah tan polih pasayuban
មរាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា

malih sajeroning ala ayu.

១៧៣ ហេត្រាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរាបិក្រុក្រាស្រ្តមរាគាណ្យមិ្យរា

(3) Tata titine nitenin wusan dados krama desa inucap ring ajeng, kasulurang manut
បរាបូមិ្យ

pararem.

ឧបហិរុកាភិរិក្ខមបទ្បេតិពោនិក្ខុកាភិវិសិ
mapailonan ring dusta patut katibakin danda kadi dandaning maling,
សាស្ត្រាស្សវិមត្តុហាបបូមិ
sane kasulurang manut pararem.

១២១ ហិក្ខិក្ខុបុរុបុរាហ្មនិកកាភិវិសិក្ខិបប្បាហ្មតិមិបុរុសាស្ត្រាស្សវិមត្តុ
(3) Indik ngrereh reramon minakadi daun kelapa, ron, miwah sane sewosan ring
បញ្ញត្តិយាហ្មស្សវិមត្តុក្ខិវិសិស្សវិមត្តុហាបបូមិ
pabianan krama tiosan rikenjekan suwung, kasulurang manut pararem.

១៣១ ហិក្ខិក្ខុក្ខិវិសិស្សវិមត្តុក្ខិវិសិស្សវិមត្តុហ្មសាស្ត្រាស្សវិមត្តុ
(4) Indik ngranjingin pakubon utawi pakarangan krama sewosan rikala suwung,
ឧបស្សវិមត្តុហ្មសាស្ត្រាស្សវិមត្តុក្ខិវិសិស្សវិមត្តុសាស្ត្រាស្សវិមត្តុ
mawastu raris sang madrebe pakubon utawi pakarangan punika kaicalan,
សាស្ត្រាស្សវិមត្តុហាបបូមិ
kasulurang manut pararem.

១៤១ ហិក្ខិក្ខុក្ខិវិសិស្សវិមត្តុក្ខិវិសិស្សវិមត្តុហ្មសាស្ត្រាស្សវិមត្តុ
(5) Indik ngranjingin pakubon utawi pakarangan krama sewosan rikala suwung
បញ្ញត្តិយាហ្មស្សវិមត្តុក្ខិវិសិស្សវិមត្តុក្ខិវិសិស្សវិមត្តុសាស្ត្រាស្សវិមត្តុ
riantukan wenten pisarat sane mabuat, minakadi mapangarah miwah kabuatan
សាស្ត្រាស្សវិមត្តុហាបបូមិ
sane lianan, kasulurang manut pararem.

សិប្បាស្សវិមត្តុ
Kaping 3 Krama Tamiu lan Tamiu
បុរាសិវិសិ
Pawos 64

សាស្ត្រាស្សវិមត្តុ
Kapatutan krama tamiu lan tamiu :

១៧១ សាស្ត្រាស្សវិមត្តុសាស្ត្រាស្សវិមត្តុ / តាស្ត្រាស្សវិមត្តុ
(1) Krama tamiu lan tamiu, patut madana punia ring Desa / Banjar Adat, manut
សាស្ត្រាស្សវិមត្តុ
kalascaryan.

កេយ្យវិប្បសន្តិបិទេប្បុរសកេយ្យ

ngayah ring wusan nyepi tawur kasanga;

កា មន្ត្រីស្រុកមេត្តាសម្រេចឲ្យមានការងារកែប្រែស្រុកសង្កាត់ស្រុក

na. Marep ring krama desa sane mawit saking ngarangin sane sareng makrama
កេយ្យវិប្បសន្តិបិទេប្បុរសកេយ្យ

desa, kasulurang manut pararem;

គា ព្រះសង្ឃសម្រេចឲ្យមានការងារកែប្រែស្រុកសង្កាត់ស្រុក

ca. Truna kuasa sane mayusa 40 (petang dasa) warsa.

១៣ ស្រុកមេត្តាសម្រេចឲ្យមានការងារកែប្រែស្រុកសង្កាត់ស្រុក

(4) Krama desa sane wenang nyada yan sampun kapastika, luire :

ហា ស្រុកស្រុកស្រុក

ha. Sungkan tahunan;

កា យកការងារកែប្រែស្រុកសង្កាត់ស្រុកសង្កាត់ស្រុក

na. Yan sampun maderbe pangentos utawi panyeledii;

គា រឹមការងារកែប្រែស្រុកសង្កាត់ស្រុកសង្កាត់ស្រុក

ca. Risampun mayusa 60 warsa, yan tan maderbe panyeledii.

១៤ ឯកសារសម្រេចឲ្យមានការងារកែប្រែស្រុកសង្កាត់ស្រុកសង្កាត់ស្រុក

(5) Sang saking sewosan desa yan sareng tedun makrama desa ring Desa Adat

កេយ្យវិប្បសន្តិបិទេប្បុរសកេយ្យ

Bantas, patut keni batu-batu utawi pamogpog, sane agengnyane

កេយ្យវិប្បសន្តិបិទេប្បុរសកេយ្យ

kasulurang manut pararem.

១៥ យកការងារកែប្រែស្រុកសង្កាត់ស្រុកសង្កាត់ស្រុក

(6) Yan wenten krama saking sewosan desa sareng ngranjing makrama desa ring

កេយ្យវិប្បសន្តិបិទេប្បុរសកេយ្យ

Desa Adat Bantas, patut kadulurin antuk surat keterangan sane jangkep.

កេយ្យវិប្បសន្តិបិទេប្បុរសកេយ្យ

Kaping 2 Swadikara Krama Desa Adat

កេយ្យវិប្បសន្តិបិទេប្បុរសកេយ្យ

Pawos 66

សហគ្រាសមេត្តាសម្រេចឲ្យមានការងារកែប្រែស្រុកសង្កាត់ស្រុក

Sahanan krama desa, patut keni tategenan utawi ayah-ayah, luire :

ឃុំស្វាយរៀង

SASTHAS SARGAH

សូត្រទេវតាបញ្ចមហាវគ្គតាមដេវតា

SUKRETA TATA PALEMAHAN DESA ADAT

បញ្ចមហាវគ្គ

Palet 1

ហិណ្ឌូភូមិបុរាណវិទ្យា ហិណ្ឌូភូមិវិទ្យា

Indik Tanah Miwah Karang, Tegal lan Carik

តាប៊ីវ ទេវតាបញ្ចមហាវគ្គ

Kaping 1 Tanah Desa Adat

បុរាណវិទ្យា

Pawos 67

- ១៧១ គ្រូមហាវគ្គតាមដេវតាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គ
- (1) Krama desa sane ngamong karang desa utawi karang paumahan nragaga, patut
ព្រមទាំងគ្រូមហាវគ្គសាមីសាមីហិណ្ឌូភូមិវិទ្យា/ហិណ្ឌូភូមិវិទ្យាសាមីសាមី
ngwatesin karangnya sowang-sowang antuk pagehan/turus utawi tembok, mangda
បន្ថែមទៀត។
pakantenannya asri.
- ១៧២ បង្គោលមហាវគ្គតាមដេវតាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គ
- (2) Watese sane atep patut kapiara olih krama sane magenah ring tebenan,
មហាវគ្គតាមដេវតាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គ
sane manut dresta kabawos magaleng kaluan.
- ១៧៣ ប្រាជ្ញាសាសនាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គ
- (3) Prade karasayang pagehan/turus inucap nglikadin, yan pada arsa panyandinge,
បង្គោលមហាវគ្គតាមដេវតាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គ
watese kengin nganggen pinget utawi pracihna pal saking BPN (Badan
ប៊ីហ្វោតាសាសនាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គ /
Pertanahan Nasional), sakewanten kasaksi antuk prajuru desa /
គ្រូមហាវគ្គតាមដេវតាបញ្ចមហាវគ្គ
banjar adat.
- ១៧៤ ប្រាជ្ញាសាសនាបញ្ចមហាវគ្គតាមដេវតាបញ្ចមហាវគ្គ
- (4) Prade wenten karang kabebeng, mangda kautsahayang wenten pamesuannya

សាវត្រប្រិសា
sane pastika.

បាវត្រា ១៤៥

Pawos 68

១៤៥ ដំកល់រុក្ខជាតិប្រមាណមួយមិល្លីម៉ែត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រាមេត្រា

(1) Sinalih tunggil krama desa/banjar adat, nenten kalugra :

ហា ពេលរុក្ខជាតិដំណើរការទៅទិសខាងកើត/

ha. ngalah-alah margi, karang desa, tegal ayahan desa, tegal/

ដំណើរការប្រមាណមួយមិល្លីម៉ែត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រា

carik krama lian, lan sakancan punika;

គា ពេលរុក្ខជាតិដំណើរការទៅទិសខាងត្បូង/

na. ngalah-alah tegak kahyangan, setra lan sakancan tegak sane sinanggeh

ត្បូង

suci.

១៤៦ ប្រមាណមួយមិល្លីម៉ែត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រាមេត្រា

(2) Prade wenten mamurug kecape ring ajeng, sang mamurug, patut ngwaliang tanah

ប្រមាណមួយមិល្លីម៉ែត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រាមេត្រា

inucap, tur sang ngalah-alah tegak suci, tiosan ring ngwaliang tanah tegak suci

ប្រមាណមួយមិល្លីម៉ែត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រាមេត្រា

inucap, taler patut karuntutin antuk dewa danda miwah arta danda, sane

គាសូល្យវិមាត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រាមេត្រា

kasulurang manut pararem.

បាវត្រា ១៤៦

Palet 2

ប្រមាណមួយមិល្លីម៉ែត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រាមេត្រា

Indik Papayonan, Wawalungan miwah Wawangunan

គាសូល្យវិមាត្រមេត្រាមេត្រាមេត្រាមេត្រាមេត្រាមេត្រា

Kaping 1 Papayonan

បាវត្រា ១៤៥

Pawos 69

១៤៦ ពេលរុក្ខជាតិដំណើរការទៅទិសខាងកើត/

(1) Ngawit nandur papayonan minakadi tanem tuwuh, patut duang depa agung

កេរ្តិ៍រាងមនីបទីសិ្របបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
ngajeroang saking wates; papayonan minakadi tanem tuwuh sane jantos nglawat
បទីសិ្របបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
wates, wenang kasepatgantungin.

១២១ បបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
(2) Papayonan sane ngungkulin mawastu mayanin pisaga, sang nruwenang
បបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
papayonan inucap patut kawara tur kairing mapiguman antuk sang rumasa
ភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
katetehan, bilih-bilih sang nruwenang arsa ngrebah utawi notor wit
បបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
papayonane punika.

១២១ បបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
(3) Prade sampun kawara taler tan wenten utsahan sang nruwenang, sang rumasa
ភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
katetehan wenang masadok ring prajuru, tur risampune kaparitasas kandugi
បបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
wenten lalugrahan prajuru, wahu wit papayonane punika kengin karebah,
សាមាគមភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
sakewanten panukun patin wit papayonane punika patut katahur olih sang
បបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
rumasa katetehan manut panglokikan prajuru, tur wit papayonane sane
ភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
karebah punika, kasukserah ring sang nruwenang.

១៣១ សិបបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
(4) Sang patut keni pamidanda panyangaskara saha prabea manut pararem, marep
វិបសបបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
ring wawangunan sane karubuhan, luire :
ហា សិបបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
ha. Sang nruwenang wit papayonan sane sinanggeh mayanin, prade pungkat
បបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
padidi tur ngrubuhin wawangunan krama tiosan;
គា សិបបុយាភត្តិភាគាដិទានីឲ្យបុរសភាគេរក្ខាសិក្រឹបទៅ
na. Sang notor, monggol utawi ngrebah taru, tur ngrubuhin wawangunan

គ្រូមហិក្សានិក្ខេប

krama tiosan.

- ១១១ គ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
- (5) Krama desa patut ngamanggehang kawredian tanem tuwuh sane ngawinang ក្រុមភូមិគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
desane asri tur lestari sane kawastanin Bhutahita, sane matesges kalestarian ក្រុមភូមិគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
lingkungan hidup.
- ១៤១ ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
- (6) Sinalih tunggil krama sane pacang ngrebah papayonan minakadi tanem tuwuh ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
sane ngawinang desane asri tur lestari, patut masadok tur nunas lalugrahan ring ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
prajuru desa adat.

ក្រុមភូមិគ្រូមហិក្សានិក្ខេប

Kaping 2 Wawalungan

បុរាណវិទ្យា

Pawos 70

- ១៧១ ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
- (1) Sahanan warga desa sane miara wawalungan : bawi, banteng lan sakancan punika, ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
mangda sayaga nitenin negul minakadi nglogor wawalungannya, mangda nenten ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
ngletehin kahyangan.
- ១៧២ ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
- (2) Prade wenten wawalungan malumbar utawi ngeleb tur ngrusak karang utawi ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
pabianan krama sewosan, risampune kawara taler nenten wenten utsahan ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប
sang nruwenang, yan wawalungan punika malih ngrusak karang utawi pabianan ដំណើរការគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេបគ្រូមហិក្សានិក្ខេប

ဗြဟ္မဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 krama sewosan, wawalungan punika kengin kataban, tur sang nruwenang wenang
 ကာမဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 katibakin danda ngwaliang panukun wit tatanduran sane karusak, saha nahur
 ပဏိတသပျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ /
 panebas papiaran tatabanan, manut panglokiran prajuru desa /
 ကာမဗျူဟာမဂါ။

banjar adat.

၁၉၁ ပျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 (3) Prade wenten wawalungan ngranjing jantos ngletehin genah suci, minakadi
 ကာမဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 kahyangan, pamrajan lan sakancan punika, risampune kaparitatas antuk
 ပျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 prajuru, sang nruwenang wawalungan inucap wenang keni dewa danda lan artha
 ကာမဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 danda, agung alit ipun manut kecap sastra agama, sane kapikukuh antuk
 ပျူဟာမဂါ။

pararem.

၁၃၁ ဗြဟ္မဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 (4) Krama desa patut nyerayanin wawalungan miwah sarwa prani, tan kapatutang
 မာမဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 mademang paksi, nuba ulam lan sakancan punika, pinaka sinalih tunggil
 ပျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ။

utsahan krama desa ngardi bhutahita.

၁၅၁ မံမဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 (5) Sang mamurug kecape ring ajeng, wenang keni danda manut pararem.

ကာမဗျူဟာမဂါ၊
 Kaping 3 Wawangunan
 ပျူဟာမဂါ၊
 Pawos 71

၁၇၁ ကာမဗျူဟာမဂါ၊ ဗဟုဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊ ဗြဟ္မဗျူဟာမဂါ၊
 (1) Nangken ngwangun, soang-soang krama patut :
 69
 ကာမဗျူဟာမဂါ။

លក្ខ

បញ្ជីទី១២១

Palet 3

ហិរញ្ញវត្ថុវិភាគសេដ្ឋកិច្ចសង្គម

Indik Penganggaran Desa Adat

បទប្បញ្ញត្តិលេខ១

Pawos 74

១២១ បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម

(1) Olih-olihan Desa Adat Bantas, mawit saking :

- ហា បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម
- ha. Paturunan saking krama desa;
- គា បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម
- na. Paica saking guru wisesa;
- ដា បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម
- ca. Pah-pahan saking LPD;
- រា បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម
- ra. Krama tamiu lan tamiu;
- គា បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម
- ka. Palaba pura;
- ដា បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម
- da. Setra;
- ហា បទប្បញ្ញត្តិសម្រាប់ការវិនិច្ឆ័យសេដ្ឋកិច្ចសង្គម
- ta. Dana punia tiosan sane patut.

ឧប្បត្តិស្ថាន
 ASTAMAS SARGAH
 ក្រុមបុរាណវិទ្យាសិប្បកម្ម
 KERJASAMA MIWAH MAJELIS DESA ADAT
 អង្គការសហប្រតិបត្តិការ
 Indik Kerjasama Desa Adat
 បទប្បញ្ញត្តិលេខ
 Pawos 75

គោលបំណងនៃការងារសហប្រតិបត្តិការរវាង
 Kerjasama pantaraning Desa Adat siki sareng Desa Adat tiosan sajeroning program
 ប្រតិបត្តិការសហប្រតិបត្តិការ
 lan kegiatan.

បទប្បញ្ញត្តិ
 Palet 2
 អង្គការសហប្រតិបត្តិការ
 Indik Majelis Desa Adat
 បទប្បញ្ញត្តិលេខ
 Pawos 76

គោលបំណងនៃការងារសហប្រតិបត្តិការរវាង
 Desa Adat puniki malarapan antuk persatuan desa Adat miwah nguningayang satia
 អង្គការសហប្រតិបត្តិការសហប្រតិបត្តិការ
 ring MDA, Desa Adat berkonsultasi miwah berkoordinasi majeng
 អង្គការសហប្រតិបត្តិការសហប្រតិបត្តិការ
 MDA manut tingkatan, Desa Adat anut ring putusan MDA.

គបមស្សាវរ្យា

NAWAMAS SARGAH

ធាយាស្សត្ថ្រូស្សិវិសារាមិបុគ្គលា

BAYA, KULKUL, WICARA MIWAH DANDA

បញ្ចមាវិវរ្យា

Palet 1

ហិឆ្និកិធាយា

Indik Baya

បុប្ផាសិវិវរ្យា

Pawos 77

១៧៧ ពោសតត្ថយស្សមិវរ្យា ខេតិបធាយា ខេតិបធាយា ខេត្រិធាយា កុចោយធាយា លិក្ខធាយា

(1) Bacakan bhaya luire : jiwabhaya, arthabhaya, agnibhaya, toyabhaya, lindubhaya, លក្ស្យាសាញាភ្នុនិគាសុភតិទោហិប្បុត្តបម្មនិគាញាធាយា
lan sakancan punika sane ketahipun kawastanin pancabhaya.

១៧៨ ដិគលិវុទ្យត្រិស្រមសុភតិហិគ្រុសិហ្វុបម្មិវិវរ្យាបត្រិវិវរ្យាសាសាសាញា

(2) Sinalih tunggil krama sane manggihin prasihna pastika wentene sahanan panca ធាយាបទ្រុតិវិវរ្យាបត្រិវិវរ្យាធាយាសិវិវរ្យា ទ្រុតិវិវរ្យាសាសាសាញា
bhaya, patut digelis nepak kulkul tengeran kapancabhayan, tur digelis masadok វិប្បុរ្យា
ring prajuru.

១៧៩ បុប្ផាសិវិវរ្យាសាសាសាញា ខេតិបធាយាស្សត្រិវិវរ្យាសាសាសាញា ខេតិបធាយាស្សត្រិវិវរ្យាសាសាសាញា

(3) Prade desane kahanan jiwabhaya, krama desane patut ngaturang upacara បមហាយុក្រុមសាសាសាញាសាសាសាញាសាសាសាញាសាសាសាញា ទ្រុតិវិវរ្យាសាសាសាញា
pamahayun desa manut kecap sastra agama sane kapikukuh antuk krama, tur sang ត្រិវិវរ្យាសាសាសាញាសាសាសាញាសាសាសាញា
ngwetuang jiwabhaya, katur ring sang ngawawenang.

បញ្ជី ១២១

Palet 2

ហិរញ្ញវត្ថុ

Indik Kukul

បទប្បញ្ញត្តិ ៧៨

Pawos 78

១៧៧ ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

(1) Dudonan kukul ring Desa Adat Bantas, luire:

ហា ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

ha. Kukul desa, magenah ring pura Desa;

នា ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

na. Kukul banjar magenah ring bale banjar;

នា ភូមិភាគកណ្តាល ភូមិភាគកណ្តាល

ca. Kukul sekaa-sekaa.

១២១ ភូមិភាគកណ្តាល / ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

(2) Kukul desa / banjar adat, kamanggehang pinaka piranti utawi sarana

ហិរញ្ញវត្ថុ ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

tengeran maka wangsit, ring sawewengkon wawidangan desa/banjar adat.

១២១ ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

(3) Tatepakan suaran kukul manut dresta, tur anggah ungguh tatepakanipun

ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

kaunggahang jeroning pararem.

បទប្បញ្ញត្តិ ៧៩

Pawos 79

១៧៧ ភូមិភាគកណ្តាល / ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

(1) Kukul desa/banjar adat, tan wenang katepak yan tan sangkaning pituduh

ប្រជុំ ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

prajuru, sajawaning tengeran kapancabhayan.

១២១ ភូមិភាគកណ្តាល / ភូមិភាគកណ្តាល ភូមិភាគកណ្តាល ភូមិភាគកណ្តាល

(2) Sang nepak kukul desa /banjar adat, tan sangkaning pituduh prajuru,

- ១១) បន្តិបុរស មក បដិសា កោន្តិក ហិប៉េ បទ្បោលរាបតិ ទ្រីប្រមាណ ហិក្រិះ
- (5) Panepase mangda pastika nyantenang iwang patut malarapan Tri Pramana, inggih
បូន្តិកា៖ សាគារិណ្ឌិទោ ភូតិទោ ទ្រី បន្តិបុរស ទោត្តបូន្តិប្រិសទ្រី ធម្មេ ។
punika : saksi, likita, bukti, tur panepase tan maren nepek ring Catur Dresta

បញ្ជីទៅ ១៣

Palet 4

ហិក្រិក្រា ។

Indik Danda

បុរាណ ១៥៧

Pawos 81

- ១៧) កុមារ/កេត្តា បិហានិកោតិ បដិសេដ្ឋា វិ ប៉េ កុមារ/កេត្តា សុភិសិសិហិ ។
- (1) Desa/banjare, wenang nibakang pamidanda ring warga desa/banjar sane sisip.
- ១៨) ទោតិកោតា បដិសេដ្ឋា ហិក្រាប្រិ ហិទ្រី គាបតា ទោតិ កុមារ ប្រុស ។
- (2) Tatibak pamidanda inucap ring ajeng, kalaksanayang olih prajuru.
- ១៩) កោសតា បដិសេដ្ឋា ក្បិក ។
- (3) Bacakan pamidanda, luwire :
ហា ហាយហាគា គុក្ខិសិសិហិ ។
ha. Ayah panukun kasisipan;
គា ហិ ធម្មេ ធម្មេ សហ បន្តិក្រិ ។ ធម្មេ បន្តិក្រិ បទ្បោលរាបតិ ។
na. Artha danda saha panikelnya, miwah panikel paturunan;
សា បកោត្តា បក្រា ។
ca. Panyangaskara (panyucian);
រា គាបា ។
ra. Karampag;
គា គាសិ ។
ka. Kasepekang;
ធា គាបុរស មក បទ្បោលរា ប៉េ គិក្រិក្រិ ហិក្រិ ហាយហា គុក្ខិ ។
da. Kawusanang makrama desa tur sang nglinggihin karang ayahana desa,
គាហិ ហាយហា គុក្ខិ គាបា ហិ កុមារ ទោតិ ។
karang ayahannya kawaliang ring desa adat.
- ១៣) បដិសេដ្ឋា សុភិសិសិហិ គាហិ បតិ បទ្បោលរា សិក្រិះ ។ មក គុក្ខិសិសិហិ ។
- (4) Pamidanda sane katiwakang patut masor singgih, manut kasisipan.

ហុយាស៊ីប្រា
Pawos 83

១៧៧ ប្រាមាសិបសំរាមាមាញិយាមេសាមាសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
(1) Prade sang pacang karampag mialangin pamargin pangrampagan inucap, mawastu
សាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
sampun tan nganutin linging awig-awig, krama inucap wenang kasepekang.

១៧៨ យាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
(2) Yan krama inucap manggeh piwal yadiastun sajeroning makudang-kudang
ហុយាស៊ីប្រាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
paruman sampun kawehin patinget sakewanten manggeh piwal, tan wenten
មេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា / មេសាមាញិយាមេសា
pamargi sewos, sajawaning krama inucap kawusanang makrama desa/banjar
មេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
tur sang nglinggihin karang ayahan desa, karang ayahnya kawaliang ring desa
មេសាមាញិយាមេសា
adat.

១៧៩ ហុយាស៊ីប្រាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
(3) Pangrampagan inucap ring ajeng kabawos buntas, risampun sang keni
ហុយាស៊ីប្រាមាញិយាមេសាមាញិយាមេសាមាញិយាមេសា

- pangrampagan punika :
- ហា ត្រាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា / មេសាមាញិយាមេសា
 - ហា. Nunas geng rena sinampura ring ajeng krama desa/banjar adat,
អ្នកត្រាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
riantukan piwal ring pasubaya sane pecak sampun kararemin;
 - គា ត្រាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
 - នា. Nahur pangargan panguwak pasubaya sadaweg pacang karampag,
ត្រាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសាមាញិយាមេសា
kadulurin antuk prayascitta.

ធានាស្បៀង

DASAMAS SARGAH

បញ្ជីក្រុមគ្រួសារធានាស្បៀង

PAWANGUNAN DESA ADAT

មិស្សបញ្ជីក្រុមគ្រួសារធានាស្បៀង

MIWAH PAWANGUNAN WAWIDANGAN PALEMAHAN DESA ADAT

បញ្ជី ១៩៣

Pawos 84

ក្រុមបញ្ជីក្រុមគ្រួសារធានាស្បៀងធានាស្បៀងក្រុមបញ្ជីក្រុមគ្រួសារធានាស្បៀង

1. Wangunan sane kalaksanayang ring Desa Adat Bantas inggih punika widang
បញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង
Parahyangan, Pawongan, lan Palembang sane nganutin lan madasar antuk dresta Adat
បញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង
Bali, Gilik Saguluk, Paras Paros, Salunglung Sabayantaka, Sarpanaya, maka
បញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង
jalaran nyujur Kapatutan (Satyam), Kasubagian (Siwam) lan paras-paros
បញ្ជីក្រុមគ្រួសារធានាស្បៀង

(Sundaram).

ក្រុមបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង

2. Wangunan Desa Adat punika maduluran antuk Pangrencana, Pakaryan, lan
បញ្ជីក្រុមគ្រួសារធានាស្បៀង

paninjoan.

ក្រុមបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង

3. Wangunan Desa Adat kakuwuban nyane pangrencana pawangunan 5 (limang) warsa lan
បញ្ជីក្រុមគ្រួសារធានាស្បៀង

pangrencana pawangunan awarsa (setahun)

បញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង

4. Pangrencana pawangunan Desa Adat kasumanggemin ring Paruman Desa Adat.

បញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង

5. Prajuru Desa Adat patut nguningayang pangrencana lan pakaryan pawangunan lan
បញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀងបញ្ជីក្រុមគ្រួសារធានាស្បៀង

Anggaran Pendapatan dan Belanja Desa Adat ring Pasangkepan Desa Adat.

ຄາ) ບຸກຄົນສາມາດພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ
na. Panuntun kalaksanayang olih perangkat daerah sane ngamongin
ຖະໜົນເຂດເຮົາ

Desa Adat;

ສາ) ບົດບາດທົ່ວໄປຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

ca. Pengawasan secara umum kalaksanayang olih inspektorat;

ກາ) ບົດບາດທົ່ວໄປຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

ra. Pengawasan secara teknis kalaksanayang olih Krama Desa Adat;

ສາ) ບົດບາດທຳອິດຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

ka. Pengawasan madue sifat partisipatif;

ບັງ 171

Palet 2

ບົດບາດທົ່ວໄປຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

indik Pemberdayaan miwah Pelestarian

ບາງສາມາດ 171

Pawos 87

171) ບົດບາດທົ່ວໄປຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

(1) Pemberdayaan lan pelestarian Desa Adat katuntun mangda mapikolih :

າ) ບົດບາດທຳອິດຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

ha. Pembangunan kualitas kahuripan krama Desa Adat nganutin
ບາດບາດທຳອິດຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ
ajahan miwah nilai-nilai adat, agama, tradisi lan kearifan
ຖະໜົນສາມາດເຮົາ

lokal Krama Bali.

ຄາ) ບົດບາດທຳອິດຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

na. Pelestarian kebudayaan Bali.

ສາ) ກິດຈະກຳທີ່ມີຄວາມສຳຄັນຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

ca. Kesucian, kelestarian miwah keharmonisan alam Bali.

171) ບົດບາດທົ່ວໄປຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ

(2) Pemberdayaan lan pelestarian Desa Adat kalaksanayang nganutin
ບາດບາດທຳອິດຂອງພວກເຂົາເຈົ້າພັດທະນາບໍລິເວນທີ່ມີທາງເຂົ້າໄປສູ່ພາກສ່ວນຕ່າງໆ
parilaksana saling asah, saling asih, saling asuh lan gilik saguluk

ບາກສາກາລາສີໂສທຸນຸສາຕາສາ
parasparos, salunglung sabayantaka.

ທຸງທາຍາສູນຕາ
DUA DASAMAS SARGAH
ທຸງທຸງບຸນີລາຊິອາວິເນຍາ
NGUWAH-UWUHIN AWIG-AWIG
ບາກສາສີໂສບ
Pawos 88

- 1. ທຸງທຸງບຸນີລາຊິອາວິເນຍາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
(1) Nguwah-uwuhin awig-awig desa adat puniki, wantah kengin kalaksanayang
ບາກສາກາລາສີໂສທຸນຸສາຕາສາ
antuk paruman krama desa.
- 1. ທຸງທຸງບຸນີລາຊິອາວິເນຍາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
(2) Pakarsane nguwah-uwuhin punika, mangda mawit saking pakarsan krama desa,
ບາກສາກາລາສີໂສທຸນຸສາຕາສາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
yadiastun kamedalang antuk sinalih tunggil prajuru, utawi sinarengan.

ບາກສາສີໂສບ
Pawos 89

- 1. ທຸງທຸງບຸນີລາຊິອາວິເນຍາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
(1) Sakaluwiring indik sane sampun wenten sadereng awig-awig puniki kasurat,
ບາກສາກາລາສີໂສທຸນຸສາຕາສາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ
mangda kaanutang ring sadaging awig-awig puniki.
- 1. ທຸງທຸງບຸນີລາຊິອາວິເນຍາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
(2) Sakaluwiring sane durung kasurat sajeroning awig-awig puniki, menawi kangkat
ບາກສາກາລາສີໂສທຸນຸສາຕາສາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
kanggen mitegepin awig-awig puniki, pacang kasurat jeroning pararem.
- 1. ທຸງທຸງບຸນີລາຊິອາວິເນຍາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
(3) Sahanan pararem/pasuara ring sowang-sowang banjar adat, nenten
ບາກສາກາລາສີໂສທຸນຸສາຕາສາ ທຸງທາຍາສູນຕາສີໂສທຸນຸສາຕາສາ ບາກສາກາລາສີໂສທຸນຸສາຕາສາ
kadadosang nungkasin awig-awig, pararem/pasuara desa adat.

ဟာ. ကပိတမ : ပြဋ္ဌာနအဖွဲ့

ha. Kapertama : prajuru desa adat :

၁။ ကျေးရွာအထွေထွေအဖွဲ့


(1) Mandasa Desa Adat Bantas,



I Wayan Wijana

၂။ ပဏာမကျေးရွာအထွေထွေအဖွဲ့

(2) Panyarikan Desa Adat Bantas,



ဟိ. ဝယနိ. သုဇာတိ။

I Wayan Sudarta

ကပိတမ :

na. Kaping kalih :

၁။ ကျေးရွာအထွေထွေ



I Wayan Wijana

၂။ သမ္မတအဖွဲ့

Sabha Desa,



I Wayan Wija, SH

ឧបត្ថម្ភការណ៍ : គម្រោងសិក្សាស្រាវជ្រាវ

ca. Kaping tiga : Prajuru Desa Adat maka saksi :

១៧៧ សិប្បករធានាស្រុក

(1) Kelian Banjar Adat Pucuk



I Ketut Sugiasa

១៧៧ សិប្បករធានាស្រុក

(2) Kelian Banjar Adat Bantas Bale Agung



I Nyoman Arimbawa

១៧៧ សិប្បករធានាស្រុក

(3) Kelian Banjar Adat Bantas Tengah Kaja



I Wayan Ardika

១៧៧ សិប្បករធានាស្រុក

(4) Kelian Banjar Adat Bantas Tengah Kelod



I Made Suarda

191 ສັນຍາຊຸກຍູ້ເຂດເມັງກາລາວາ

(5) Kelian Banjar Adat Gelogor



ທິມພາສີສຸດາສາ

I Wayan Sudaka

161 ສັນຍາຊຸກຍູ້ເຂດເມັງກາລາວາບຸນທຸນ

(6) Kelian Banjar Adat Bunut Puhun



ທິມພາສີເລວາ

I Wayan Selawa

171 ສັນຍາຊຸກຍູ້ເຂດເມັງກາລາວາມາມບັງກາ

(7) Kelian Banjar-Adat Mambang Kaja



ທິມພາສີວິຣາດາ

I Wayan Wiranata

181 ສັນຍາຊຸກຍູ້ເຂດເມັງກາລາວາມາມບັງກາກາງ

(8) Kelian Banjar Adat Mambang Tengah



ທິເດດາມາວາ

I Gede Arnawa

မိတ္ထီ


ဗဟိုဌာန

LEPIHAN II

ပိတောက်မြို့နယ်အကျယ်ချုပ်

PETA WAWIDANGAN DESA ADAT BANTAS

LOR



ក្រុមប្រឹក្សាភិបាល
LEPIHAN III

ក្រុមប្រឹក្សាភិបាលភូមិប្រាសាទ
PRAWARTAKA PANYURATAN AWIG-AWIG DESA ADAT BANTAS.

PRAWARTAKA PANYURATAN AWIG-AWIG DESA ADAT BANTAS.

ប្រធានក្រុមប្រឹក្សាភិបាល : ភូមិប្រាសាទ

Penanggung Jawab : Bandesa Adat Bantas.

ក្រុមប្រឹក្សាភិបាល : ៖

(1) Penasehat :

ហា ហ៊ីកេតុតភិបាលភូមិប្រាសាទ

ha. I Gede Ketut Catur Adi Purnawan.

គា ហ៊ីបយានភិបាលភូមិប្រាសាទ

na. I Wayan wija, SH.

ឃា ហ៊ីកេតុតភិបាលភូមិប្រាសាទភូមិប្រាសាទ

ca. I Ketut Loka Antara, S.Pt.,M.Si.

ក្រុមប្រឹក្សាភិបាល : ៖

(2) Prawartaka :

ហា ភិបាលភូមិប្រាសាទ : ហ៊ីកេតុតភិបាលភូមិប្រាសាទ

ha. Ketua : I Gusti Kade Heryadi Angligan, SH

គា ភិបាលភូមិប្រាសាទ : ហ៊ីកេតុតភិបាលភូមិប្រាសាទ

na. Wakil Ketua : I Ketut Gunasa Ardana, SH.

ឃា ភិបាលភូមិប្រាសាទ : ភិបាលភូមិប្រាសាទ

ca. Sekretaris : Ni Luh Putu Anik Kristiari.

ក្រុមប្រឹក្សាភិបាល : ៖

(3) Widang Parhyangan :

ហា ភិបាលភូមិប្រាសាទ : ហ៊ីបយានភិបាលភូមិប្រាសាទ

ha. Ketua : I Wayan Sukarata.

គា ភិបាលភូមិប្រាសាទ : ហ៊ីបយានភិបាលភូមិប្រាសាទ

na. Sekretaris : I Wayan Subadianta.

ឃា ភិបាលភូមិប្រាសាទ : ហ៊ីបយានភិបាលភូមិប្រាសាទ

ca. Anggota : I Wayan Subagia.

ហិមាណូស៊ីយ៉ា

I Made Wisnaya.

ហិមាណូស៊ីយ៉ា

I Made Suarja.

ហិបូហ្វាតិហ្វាហ្វាហ្វាហ្វាហ្វា

I Putu Gede Rahmat Abdiarta.

ហិបូហ្វាតិហ្វាហ្វាហ្វាហ្វា

I Wayan Mister Adi.

ហិបូហ្វាតិហ្វាហ្វាហ្វាហ្វា

I Gede Ketut Weda.

ហិបូហ្វាតិហ្វាហ្វាហ្វាហ្វា

I Nyoman Sukenda.

១៣១ មិណាហ្វាហ្វាហ្វា

(4) Widang Pawongan

ហិបូហ្វាតិហ្វាហ្វា

ha. Ketua

ហិបូហ្វាតិហ្វាហ្វាហ្វា

na. Sekretaris

ហិបូហ្វាតិហ្វាហ្វា

ca. Anggota

៖

៖ ហិបូហ្វាតិហ្វាហ្វាហ្វាហ្វា

: Ida Bagus Agung Bayuna, SH.

៖ ហិបូហ្វាតិហ្វាហ្វាហ្វា

: I Putu Alit Wenata.

៖ ហិបូហ្វាតិហ្វាហ្វាហ្វា

: I Ketut Sugiasa.

ហិបូហ្វាតិហ្វាហ្វាហ្វា

I Nyoman Arimbawa.

ហិបូហ្វាតិហ្វាហ្វាហ្វា

I Wayan Ardika.

ហិបូហ្វាតិហ្វាហ្វាហ្វា

I Made Suarda.

ហិបូហ្វាតិហ្វាហ្វាហ្វា

I Wayan Sudaka.

ហិបូហ្វាតិហ្វាហ្វាហ្វា

I Wayan Selawa.

ហិបូហ្វាតិហ្វាហ្វាហ្វា

I Wayan Wiranata.

ហិរិកុយនេណាប

I Gede Arnawa.

១១ មិដាបញ្ចមហាគិ

(5) Widang Palemahan

ហាតិកេតូ

ha. Ketua

គាតុនាគរិសិ

na. Sekretaris

នាហាតុកា

ca. Anggota

៖

:

៖ហិបយគិស្យតំយណសិកុសាសិណមិណសិកុ

: I Wayan Sudarya, S.Sos.,M.Si.

៖ហិមកុយនេណាប

: I Made Sunarya.

៖ហិដាបញ្ចមិដិយុហាតុកា

: Ida Bagus Wisnu Antara.

ហិកុយនេណាប

I Komang Gede Juena.

ហិមកុយនេណាប

I Made Yudiana.

ហិកុយនេណាប

I Nyoman Suarnaya.

និបយគិកុហាហាហិ

Ni Wayan Erawati.

ហិតិកេតូស្យសិកុ

I Ketut Suastika.

ហិបយគិសន្តិយស

I Wayan Santiasa.

ការកាត់ធនធាន
 Bandeda Adat,


 I Wayan Wijana

បញ្ចករិករ
 Panyarikan,

 I Wayan Sudarta

បតាជូ
 Patajuh,

 I Nyoman Tunas Ada

បតេង
 Patengen,

 I Made Suarja

គ្លីងបាញ់ធនធានប្រសូក
 Kliang Banjar Adat Pucuk,

 I Ketut Sugiasa

គ្លីងបាញ់ធនធានកាតាម្យាបេហ្វូ
 Kliang Banjar Adat Bantas Bale Agung,

 I Nyoman Arimbawa

គ្លីងបាញ់ធនធានព័រហ្វាតា
 Kliang Banjar Adat Gelogor,

 I Wayan Sudaka

គ្លីងបាញ់ធនធានកាតាម្យាបេហ្វូ
 Kliang Banjar Adat Bantas Tengah Kaja,

 I Wayan Ardika

ສິນທິພິມິດທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Kliang Banjar Adat Bunut Puhun,



I Wayan Selawa

ສິນທິພິມິດທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Kliang Banjar Adat Bantas Tengah Kelod,



I Made Suarda

ສິນທິພິມິດທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Kliang Banjar Adat Mambang Kaja,



I Wayan Wiranata

ສິນທິພິມິດທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Kliang Banjar Adat Mambang Tengah,



I Gede Arnawa

ບຽງປະຕິຮູບ

Pangrampih,

ຍາດິນິກະຊາຊາຍຸບຸນທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Majelis Desa Adat (MDA)

ສະພາບຸນທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Kabupaten Tabanan

ທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Bandesa Madya,



Drs. I Wayan Tontra, MM

ຍາດິນິກະຊາຊາຍຸບຸນທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Majelis Desa Adat (MDA)

ສະພາບຸນທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Kecamatan Selmadeg Timur

ທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Bandesa Alitad,



ໂຮງຮຽນທະວີກະຊາຊາຍຸບຸນທະວີກະຊາ

Drs. I Gde Budiadnya

សហមូតិ៍

Saha Uning

មតិលិខិតសហគមន៍សហគមន៍ក្រុមប្រឹក្សាប្រជាជន

MAJELIS DESA ADAT PROVINSI BALI

ក្រសួង

Nomor: 0001 /AWG-K/MOAP/1/2024

ចេញថ្ងៃ

Tanggal : 26 JANUARI 2024



ក្រសួង
Bandesa Agung

បញ្ជាវិសាមញ្ញ
Panyarikan Agung

មតិលិខិតសហគមន៍សហគមន៍ក្រុមប្រឹក្សាប្រជាជន
Ida Pangelingsir Agung Putra Sukahet

មតិលិខិតសហគមន៍សហគមន៍ក្រុមប្រឹក្សាប្រជាជន
I Ketut Sumarta

ត្រូវបានសម្រេច

Telah Dicapatkan

បទដ្ឋានសហគមន៍សហគមន៍ក្រុមប្រឹក្សាប្រជាជន

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

Tanggal : 2 Februari 2024

REGISTRASI NOMOR : A/0002./0920/035/06/DPMA/2023